



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ
Sihanoukville Autonomous Port



របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២០




ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ		៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០១៨
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល) (បានរាយការណ៍ឡើងវិញ)
ទ្រព្យសកម្មសរុប		១.៣៥៤.៦៦៣.២៣៦	១.៣៧២.២៦៦.២២១	១.៣២៨.១៩០.៤៨៨
បំណុលសរុប		៦៦៩.៧៤៨.៨៩៣	៦៨៩.៧៤១.៣៨១	៦៧៨.៦៨០.២៥៤
មូលធនសរុប		៦៨៤.៩១៤.៣៤៣	៦៨២.៥២៤.៨៤០	៦៤៩.៥១០.២៣៤
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី២ ឆ្នាំ២០២០ (ពាន់រៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (ពាន់រៀល)	ត្រីមាសទី២ ឆ្នាំ២០១៨ (ពាន់រៀល)
ចំណូលសរុប		៧៥.៦២៥.៦១៧	៨១.៧០០.២០១	៧០.១០៧.៧៥៦
ចំណេញមុនបង់ពន្ធ		១១.៧១៨.០២៤	៣.៨៥៦.០១០	២០.៧៤១.៧៨៨
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៨.៣៤០.១២៤	១.១៣៨.៦២០	១៨.៩០៤.៤៤៥
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		៨.៣៤០.១២៤	១.១៣៨.៦២០	១៧.២២៣.៦៩៥
អនុបាតហិរញ្ញវត្ថុ		៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០១៨
អនុបាតសាធនភាព		២,៦៥%	១,២១%	៣,៨២%
អនុបាត សន្ទនីយភាព	អនុបាតចរន្ត	៣,០៨	២,៧៣	៣,២៧
	អនុបាតចរន្តលឿន	២,៧៣	២,៥១	៣,០៨
		ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩	ត្រីមាសទី២ ឆ្នាំ២០១៨
អនុបាត ចំណេញភាព	ផលចំណេញក្នុងមួយ ឯកតាទ្រព្យសកម្ម	០,៦២%	០,០៨%	១,៤២%
	ផលចំណេញក្នុងមួយ ឯកតាមូលធន	១,២២%	០,១៧%	២,៨៨%
	គំលាតចំណេញដុល	២៤,២៤%	២៧,៣៨%	២១,០៥%
	គំលាតចំណេញភាព	១១,០៣%	១,៣៩%	២៦,៩៦%
	ចំណេញក្នុងមួយឯក តាមូលបត្រកម្មសិទ្ធិ (រៀល)	៩៧,២៤	១៣,២៧	២២០,៤០
អនុបាតលទ្ធភាពសងការប្រាក់		៤,៧៥	៨,៧១	៥,៤៦

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសទី២ ឆ្នាំ២០២០



ប្រភេទចំណូលត្រីមាសទី២ ឆ្នាំ២០២០





តារាងហ៊ុនិករបស់ កសស

ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥%
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩%
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “គ”	ឯកជន	២១.៤៤២.៩៩២	៤,៧៦%
សរុប			៤៥០.៣០២.៨២៨	១០០%

តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ “គ” របស់ កសស

ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០%
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២%
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០%
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨%
សរុប		២១.៤៤២.៩៩២	១០០%



សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម លូ គីមឈន់
ប្រធានអគ្គនាយក



ឯកឧត្តម ស៊ីម យ៉ាន
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន



ឯកឧត្តម ចាន់ ជន្មា
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឯកឧត្តម សុខ សុត្តក្រ
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ៊ុន ប៊ុនឡុង
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនកងកម្ម



លោក លូ លីខេង
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក

“ជួសមុខឱ្យក្រុមប្រឹក្សាភិបាលរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមាន កិត្តិយស និងក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវរបាយការណ៍អាជីវកម្ម និងរបាយការណ៍ ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់ កសស សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០”។

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអាណាព្យាបាលទាំងពីរ កសស បាន បន្តការវិវឌ្ឍន៍យ៉ាងខ្លាំងក្លាដើម្បីបម្រើសកម្មភាពធុរកិច្ចរបស់ខ្លួន ជាលទ្ធផលនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ កសស ទទួលបានប្រាក់ចំណូលសរុបចំនួន ៧៥.៦២៥.៦១៧.០០០ រៀល និងទទួលបានប្រាក់ចំណេញ សុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទចំនួន ៨.៣៤០.១២៤.០០០ រៀល។ បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ ២០១៩ ប្រាក់ចំណូលបានថយចុះចំនួន ៦.០៧៤.៥៨៤.០០០ រៀល គឺស្មើនឹង ៧,៤៤% ចំណែកប្រាក់ ចំណេញសុទ្ធក្រោយបង់ពន្ធវិញ មានការកើនឡើងវិញចំនួន ៧.២០១.៥០៤.០០០ រៀល គឺស្មើនឹង ៦៣២,៤៨% ។ លទ្ធផលនេះបណ្តាលមកពីបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ កសស មានការថយចុះ ដោយរងការប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះឡើងនៃជំងឺឆ្លងកាត់សកល Covid-19 ប៉ុន្តែដោយការខិតខំអត្រាប្តូរ ប្រាក់យើង (មិនទាន់សម្រេច) មានការថយចុះ ធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ ធ្វើអោយចំណេញសុទ្ធក្រោយ បង់ពន្ធមានការកើនឡើងវិញ ជាលទ្ធផលចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិមានចំនួន ៩៧,២៤ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ នេះ។ ដោយឡែក ក្នុងត្រីមាសទី២ ឆ្នាំ២០២០ កុងតឺន័រដែលបានឆ្លងកាត់ កសស មានចំនួន ១៥០.៣០២ TEUs ពោលគឺ ថយចំនួន ១.៣៨១ TEUs ស្មើនឹង ០,៩១% បើធៀបនឹងត្រី មាសទី២ ឆ្នាំ២០១៩ ។

កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែប្រសើរ និងសម្រេចបាន លទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើន សេដ្ឋកិច្ចជាតិ។ ចំណាត់ផែនការបុរាណ របស់ កសស មានគោលដៅចូលរួមលើកកម្ពស់វិស័យ កសិកម្ម កសិ ឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងពិសេសដើម្បីគាំទ្រដល់ការនាំចេញផលិតផល កសិកម្មរបស់កម្ពុជា ដូចជា អង្ករ ចំណិតជំឡូងមីស្លូត និងទំនិញរាយ ដែលជាការឆ្លើយតបចំពោះយុទ្ធសាស្ត្រពង្រីកទីផ្សារនាំអង្ករ ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការផ្តល់សេវាកសុភាពដល់ការរុករកប្រេងក្នុងដែនសមុទ្រកម្ពុជា។ ក្រៅ

ពីនេះ ចំណតផែនការបំណងក៏មានគោលដៅលើការនាំចូលផ្សេងៗសំរាប់ប្រើប្រាស់ក្នុងការផលិតថាមពលអគ្គិសនី និងស៊ីម៉ង់ត៍ផងដែរ។ **កសស** ក៏កំពុងអនុវត្តគម្រោងចំណតផែនការនីវេន ដែលស្ថិតក្នុងដំណាក់កាលសិក្សាគំរូរូបវាសន៍ ដែលចំណតផែនការនីវេននេះនឹងអាចអនុញ្ញាតអោយនាវាចំណុះផ្ទុកប្រមាណ ៦០.០០០ តោន ឬនាវាដឹកកុងតឺន័រចំណុះផ្ទុកប្រមាណ ៥.០០០ TEUs ជាប្រភេទ Post Panamax ចូលចតបាន ។

➢ **ដើម្បីឆ្លើយតបនឹងការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់ ក៏ដូចជាតម្រូវការសេវាកម្មរបស់អតិថិជន កសស មានទិសដៅការងារដូចខាងក្រោម៖**

- អនុវត្តបន្តការងារតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២០
- រក្សានូវឧត្តមភាពនៃភាពប្រកួតប្រជែងរបស់ខ្លួន ដោយធានានូវគុណភាពសេវាកម្ម តម្លៃប្រកួតប្រជែង ប្រសិទ្ធភាពការងារ និងការកសាងទំនុកចិត្តជូនអតិថិជន
- ពង្រឹងសមត្ថភាពបុគ្គលិកលើការគ្រប់គ្រង និងបច្ចេកទេស ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះកំណើនតម្រូវការសេវាកម្មរបស់កំពង់ផែ
- ជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃ និងគ្រឿងចក្របន្ថែមទៀត ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង និងលើកកម្ពស់សមត្ថភាពលើកដាក់ទំនិញរបស់ខ្លួន
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទ្វីបស្រុកជាមួយកំពង់ផែក្នុងប្រទេស និងក្នុងតំបន់
- ពង្រឹងអភិបាលកិច្ចគ្រប់គ្រងតាមរយៈការបង្កើតគណៈកម្មាធិការសំខាន់ៗ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម

➢ **ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល**

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាភិបាលបានធ្វើការជួបប្រជុំចំនួន ០១ លើក និងបានសម្រេចការងារដូចខាងក្រោម៖

សម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៨ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើចំណុចដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាលបានឯកភាពលើលទ្ធផលដែលបានសម្រេច និងស្នើអោយបន្តអនុវត្តទៅតាមស្មារតីសម័យប្រជុំក្រុមប្រឹក្សាភិបាលកន្លងមក និងបានស្នើអោយ **កសស** ដាក់ចេញនូវវិធានការលើបញ្ហាបំណុលដែលក្រុមហ៊ុន Royal Railway (Cambodia) នៅជំពាក់ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារអាជីវកម្ម **កសស** ត្រីមាសទី១ ឆ្នាំ២០២០ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ២០២០ ដែលបានត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មឯករាជ្យ PWC (Financial performance review) ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើ កាលបរិច្ឆេទ ទីកន្លែង និងរបៀបវារៈ សម្រាប់មហាសន្និបាតភាគហ៊ុនិក លើកទី៣ ឆ្នាំ២០២០ ដូចខាងក្រោម ៖
 - កាលបរិច្ឆេទ មហាសន្និបាតភាគហ៊ុនិក លើកទី៣ ឆ្នាំ២០២០: ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០

- កាលបរិច្ឆេទ កំណត់ទុក : ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០
- ទីកន្លែងប្រារព្ធមហាសន្និបាត (Venue) : សណ្ឋាគារ សុខា ប៊ិច រីសត, ខេត្តព្រះសីហនុ
- របៀបវារៈមហាសន្និបាត ៖
 ១. របាយការណ៍លទ្ធផលការងារអាជីវកម្ម-សេវាកម្ម ឆ្នាំ២០១៩ និងទិសដៅការងារអាជីវកម្ម-សេវាកម្ម ឆ្នាំ២០២០
 ២. សំណើសុំពិនិត្យ និងអនុម័តលើការបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ឆ្នាំ២០១៩
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងឯកភាពនឹងអនុម័តអោយ **កសស** ស្នើសុំការអនុម័តការបែងចែកភាគលាភ (Dividend) ការកំណត់កាលបរិច្ឆេទកំណត់ទុកដែលត្រូវបែងចែកភាគលាភ (Record Date) និងកាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ (Payment Date) ជូនភាគហ៊ុនិកសម្រាប់ការិយបរិច្ឆេទឆ្នាំ២០១៩ នៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៣ ឆ្នាំ២០២០ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយគាំទ្រលើគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី២ ប្រវែង ៤១០ ម៉ែត្រ ជម្រៅទឹក ១៦.០០ ម៉ែត្រ និងជំហានទី៣ ប្រវែង ៤៤០ ម៉ែត្រ ជម្រៅទឹក ១៧.៥០ ម៉ែត្រ រួមគ្នា នៃទស្សនទាន នៃការអភិវឌ្ឍន៍ **កសស** រយៈពេល ១០ឆ្នាំ (២០២០-២០៣០)។ ជាមួយគ្នាផងដែរអង្គប្រជុំបានស្នើសុំអោយ ឯកឧត្តម **ជាន់ ផល្លា** សមាជិកក្រុមប្រឹក្សាភិបាល ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពន្លឿននីតិវិធីស្នើសុំប្រាក់កម្ចីសម្បទានពីដៃគូអភិវឌ្ឍន៍ JICA ពីរដ្ឋាភិបាលជប៉ុន ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើសេចក្តីផ្សេងៗរួមមាន៖
 - ការលប់បំណុលរបស់ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) ដែលនៅជំពាក់ **កសស** ចេញពីបញ្ជីការគណនេយ្យរបស់ **កសស** ។
 - ការកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៩ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។


សេចក្តីថ្លែងអំណរគុណ

ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែងតែគាំទ្រ និងទុកចិត្តដល់សកម្មភាពការងាររបស់ **កសស** រៀងរហូតមក ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិក និងកម្មករ កំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ។


ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ខេត្តព្រះសីហនុ, ថ្ងៃទី១៤ ខែសីហា គ.ស ២០២០

ប្រធានអគ្គនាយក

លុះ សីមយន៍

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	ii
សមាសភាពក្រុមប្រឹក្សាភិបាល.....	V
សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក.....	VI
ផ្នែកទី ១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	0២
ក- អត្តសញ្ញាណកំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	0៣
ខ- លក្ខណៈនៃធុរកិច្ច.....	0៣
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	0៦
ផ្នែកទី ២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច.....	0៧
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច.....	0៨
ខ- រចនាសម្ព័ន្ធចំណូល.....	១២
ផ្នែកទី ៣ : របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ..	១៣
ផ្នែកទី ៤ : ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង.....	៤៤
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ.....	៤៥
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ.....	៥៥
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល.....	៥៦
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ.....	៥៦
ង- ផលប៉ះពាល់នៃអតិផរណា.....	៥៦
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល.....	៥៦
ផ្នែកទី ៥ : ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពិភាក្សានិងយោគិន.....	៥៨
ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	៦១





ផ្នែកទី ១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំពង់ផែស្វយ័តក្នុងព្រះសីហនុ



ក- អត្តសញ្ញាណកម្មកំពង់ផែសមុទ្រក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ៖ កំពង់ផែសមុទ្រក្រុងព្រះសីហនុ (កសស)

ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង)៖ PORT AUTONOME DE SIHANOUKVILLE "PAS"

ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស)៖ SIHANOUKVILLE AUTONOMOUS PORT

លេខកូដស្តង់ដារ៖ KH1000060009

អាសយដ្ឋាន៖ តំបន់សេដ្ឋកិច្ចសេរីសេដ្ឋកិច្ចសហសេនាបតីភាពជាហ៊ុនសែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

លេខទូរស័ព្ទ៖ (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១

លេខទូរសារ៖ (៨៥៥) ៣៤ ៩៣ ៣ ៦៩៣

គេហទំព័រ៖ www.pas.gov.kh

អ៊ីម៉ែល៖ pasinfo@pas.gov.kh

លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ Co.៤៧៨៤ Et / ២០១៧ កាលបរិច្ឆេទ៖ ២១ កុម្ភៈ ២០១៧

លេខអាជ្ញាបណ្ណអាជីវកម្ម៖ ០១៥៩ ពណ.ចបព កាលបរិច្ឆេទ៖ ២២ កុម្ភៈ ២០១៧ ដែលចេញដោយក្រសួង
ពាណិជ្ជកម្ម

សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ៖ ០៥៨/១៧/គ.ម.ក/ស.ស.រ

កាលបរិច្ឆេទ៖ ០៩ ឧសភា ២០១៧

ឈ្មោះបុគ្គលតំណាងបុគ្គលបោះផ្សាយ៖ ឯកឧត្តម លូ គឹមឈន់

ខ- លក្ខណៈនៃធុរកិច្ច

កំពង់ផែសមុទ្រក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅតែមួយគត់នៃព្រះរាជាណាចក្រ
កម្ពុជា ដែលកំពុងធ្វើអាជីវកម្មលើផ្ទៃដីប្រមាណ ១២៥ ហិកតា។ ដោយស្ថិតនៅតាមបណ្តោយឆ្នេរនៃព្រះរាជា
ណាចក្រកម្ពុជាក្នុងឈូងសមុទ្រថៃ **កសស** ទទួលបានភាពអនុគ្រោះពីធម្មជាតិ និងលក្ខខណ្ឌប្រតិបត្តិការយ៉ាង
រលូនពេញមួយឆ្នាំ ដោយមានទឹកសមុទ្រស្ងប់ស្ងាត់ល្អ និងពុំមានព្យុះធ្ងន់ឡើយ ។

កសស ត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចំរុះ។ តាមផ្លូវគោក **កសស** ត្រូវបានតភ្ជាប់ដោយផ្លូវ
ជាតិសំខាន់ៗពីរ គឺផ្លូវជាតិលេខ៤ ដែលមានប្រវែង ២២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកក្រុងព្រះសីហនុ និង
ផ្លូវជាតិលេខ៣ ដែលកាត់តាមទីរួមខេត្តកំពត ដែលមានប្រវែង ២៤៤ គីឡូម៉ែត្រ។ **កសស** ក៏ត្រូវបានតភ្ជាប់
ដោយខ្សែចង្ហើងភាគខាងត្បូង ពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ។ ចំណែកតាម
ផ្លូវអាកាស **កសស** ត្រូវបានតភ្ជាប់ទៅខេត្តសៀមរាប និងរាជធានីភ្នំពេញដោយអាកាសយានដ្ឋានអន្តរជាតិខេត្ត
ព្រះសីហនុ។

ក្នុងនាមជាប្រតិបត្តិករដៃ **កសស** ត្រូវបំពេញអាជីវកម្ម និងសេវាកម្មដូចខាងក្រោម៖

- កណ្តាលកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន

- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស

កសស មានចំណតផែសរុបប្រវែង ១.៨៦០ ម៉ែត្រ ដោយចែកជា ១៣ ចំណតដូចខាងក្រោម៖

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណត
១	ស្ថានីយ៍ដៃអ្នកដំណើរ (ចំណតផែចាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ ១ និង លេខ ៣៖ ជម្រៅ ៩ ម៉ែត្រ ដល់ ១៣ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ បាត ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ ២ និង លេខ ៤៖ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ បាត ៧ ម៉ែត្រ ចូលចតបាន។
២	ស្ថានីយ៍ដៃថ្មី	កុងតឺន័រ	៣៥០	៥០០	លេខ ៥ (ផ្នែកខាងលិច) និង លេខ ៦ (ផ្នែកខាងកើត)៖ ជម្រៅ ១០ ម៉ែត្រ សម្រាប់នាវា ដែលមាន ជម្រៅបាតក្រោម ៨,៥ ម៉ែត្រ ចូលចតបាន។
៣	ស្ថានីយ៍ដៃកុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ ៧ និង លេខ ៨៖ ជម្រៅ -១១,៥ ម៉ែត្រ សម្រាប់នាវា ដែល មានជម្រៅបាតក្រោម ៨,៥ម៉ែត្រ ចូលចតបាន។
៤	ស្ថានីយ៍ដៃ ពហុបំណង	អ្នកដំណើរ ទំនិញរាយ និងរុក្ខកប្រេង	៣៣០	២០០	ផែពហុបំណង មានប្រវែង ៣៣០ ម៉ែត្រ និងជម្រៅទឹក -១៣,៥ ម៉ែត្រ សម្រាប់ប្រតិបត្តិ ការលើកដាក់ទំនិញរាយ និង ទំនិញទូទៅ ដែលអាចអនុ ញាតឱ្យនាវាចំណុះ ៥០.០០០ DWT ចូលចតបាន និងចំណត ដៃមូលដ្ឋាន ផ្គត់ផ្គង់ការរុក្ខកប្រេង ប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក

					-៧,៥ ម៉ែត្រ ដើម្បីបម្រើសេវា ភស្តុភារកម្ម សម្រាប់ការរុករក ប្រេងក្នុងដែនសមុទ្រកម្ពុជា។
៥	ស្ថានីយ៍ផែថ្ម	ដឹកប្រេង	៥៣	៥	ចំណតផែប្រេង៖ ជម្រៅ ៤,៥ ម៉ែត្រ ហើយមានប្រវែង សរុប ក្រោម ៨០ ម៉ែត្រ។ ឧបករណ៍ ទាក់ព្វរំកិល ត្រូវបានរៀបចំ សម្រាប់ នាវាប្រេងដែលមាន ជម្រៅបាតក្រោម ៦ ម៉ែត្រ និង ប្រវែងក្រោម ១១០ ម៉ែត្រ ធ្វើ ការចូលចតបាន ។

• **ស្ថានីយ៍រថភ្លើងដឹកកុងតឺន័រ**

ក្រៅពីចំណតផែខាងលើ ដោយសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក៏មាន ប្រតិបត្តិការប្រព័ន្ធផ្លូវដែក និងទីលានផ្ទុកទំនិញកុងតឺន័រក្នុងបរិវេណកំពង់ផែដើម្បីឱ្យអតិថិជន ឬម្ចាស់ទំនិញ អាចដឹកជញ្ជូនទៅវិញទៅមកពី កសស ទៅភ្នំពេញ។ កសស បានជួលដីបរិវេណនេះទៅឱ្យក្រុមហ៊ុន Royal Railway Co., Ltd ហើយផ្តល់សេវាកម្មលើកដាក់កុងតឺន័រទៅលើ និងចុះពីរថភ្លើង ។

• **តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ**

ក្រៅពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិដំណើរការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ ស្វយ័តក្រុងព្រះសីហនុដែលមានទំហំផ្ទៃដីប្រមាណ ៦៤ ហិកតា បានកសាងឡើងតាមបទដ្ឋានប្រទេសជប៉ុន។



គ-ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ កសស បានរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី៣ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារ សុខា ប៊ិច វីសត ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៣ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសម្រេចលទ្ធផលដូចខាងក្រោម៖

- របាយការណ៍លទ្ធផលអាជីវកម្ម-សេវាកម្ម ឆ្នាំ២០១៩
- របាយការណ៍ ហិរញ្ញវត្ថុ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ធ្នូ ២០១៩ (បានធ្វើសវនកម្ម)
- ទិសដៅការងារឆ្នាំ២០២០
- វិធានការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)
- ការអនុម័តការបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ឆ្នាំ២០១៩
- កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ (Record date) គឺនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០។



ផ្នែកទី ២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច



ក- លទ្ធផលប្រតិបត្តិការធុរកិច្ច


បរិយាយ	ឯកតា	ផែនការ ២០២០	ត្រីមាសទី២ ឆ្នាំ ២០២០	ត្រីមាសទី២ ឆ្នាំ ២០១៩	ត្រីមាសទី២ ឆ្នាំ ២០១៨	ប្រៀបធៀប	
		១	២	៣	៤	(២-៣)/៣	(២-៤)/៤
បរិមាណទំនិញឆ្លងកាត់	តោន	៧.១៨៧.០០០	១.៧៣១.២៧១	១.៦៦២.៤០៦	១.៣៤៩.១៣៧	៤,១៤%	២៨,៣២%
ជាកុងតឺន័រ	—		១.០២០.២៦៨	៩៨៧.៥០១	៨៥២.៧៤៣	៣,៣២%	១៩,៦៥%
ទំនិញរាយ	—		១១៩.៥០៣	១៧០.៣០៤	១១៦.៣៤១	-២៩,៨៣%	២,៧២%
ជាប្រេង	—		៥៩១.៥០០	៥០៤.៦០១	៣៨០.០៥៣	១៧,២២%	៥៥,៦៤%
បរិមាណទំនិញនាំចូល	—	៥.៧០១.០០០	១.៣២៦.៧៣៦	១.៣៥៥.០៩៥	៩៨៦.៨៥៧	-២,០៩%	៣៤,៤៤%
ជាកុងតឺន័រ	—		៦២៣.២៣៣	៦៩៨.៥៥៩	៥២៦.៨៥៣	-១០,៧៨%	១៨,២៩%
ទំនិញរាយ	—		៧០៣.៥០៣	៦៥៦.៥៣៦	៤៦០.០០៤	៧,១៥%	៥២,៩៣%
បរិមាណទំនិញនាំចេញ	—	១.៤៨៦.០០០	៤០៤.៥៣៥	៣០៧.៣១១	៣៦២.២៨០	៣១,៦៤%	១១,៦៦%
ជាកុងតឺន័រ	—		៣៩៧.០៣៥	២៨៨.៩៤១	៣២៥.៨៩០	៣៧,៤១%	២១,៨៣%
ទំនិញរាយ	—		៧.៥០០	១៨.៣៧០	៣៦.៣៩០	-៥៩,១៧%	-៧៩,៣៩%
បរិមាណទំនិញលើករៀប	—	៩.៣១៣.០០០	២.២១៦.៣៤៣	២.១៦៤.៥៦២	១.៨៥៩.១០៤	២,៣៩%	១៩,២២%
ប្រគល់ផ្ទាល់	—	៥៣៦.០០០	៦៣.២០១	១៥១.០៤៨	៧៩.០៦៥	-៥៨,១៦%	-២០,០៦%
ឆ្លងកាត់ឃ្លាំងនិងទីលាន	—	៨.៧៧៧.០០០	២.១៥៣.១៤២	២.០១៣.៥១៤	១.៧៨០.០៣៩	៦,៩៣%	២០,៩៦%
បរិមាណកុងតឺន័រឆ្លងកាត់	TEUs	៦៨៤.០០០	១៥០.៣០២	១៥១.៦៨៣	១៣៨.១៦៥	-០,៩១%	៨,៧៨%
នាំចូល	—	៣៥៧.០០០	៧៥.០០៤	៨២.៨០៧	៧២.៣៤០	-៩,៤២%	៣,៦៨%
មានទំនិញ	—		៧០.៧៤៩	៧៩.៨៧៧	៦៥.៣១០	-១១,៤៣%	៨,៣៣%




គ្មានទំនិញ	—		៤.២៥៥	២.៩៣០	៧.០៣០	៤៥,២២%	-៣៩,៤៧%
នាំចេញ	—	៣២៧.០០០	៧៥.២៩៨	៦៨.៨៧៦	៦៥.៨២៥	៩,៣២%	១៤,៣៩%
មានទំនិញ	—		៤៣.៣១៦	៣៩.៩៩៦	៤២.៨៧៩	៨,៣០%	១,០២%
គ្មានទំនិញ	—		៣១.៩៨២	២៨.៨៨០	២២.៩៤៦	១០,៧៤%	៣៩,៣៨%
ចំនួននាវាចូលចត	គ្រឿង	១.៧១១	៤៣១	៤២៩	៣៦៨	០,៤៧%	១៧,១២%
ចំណុះផ្ទុកនាវា	តោន	១៨.២៣២.៤៨១	៤.១៥៣.៥៥៨	៤.០៣៤.២១៩	៣.៧១៧.៦២០	២,៩៦%	១១,៧៣%
នាវាដឹកកុងតឺន័រ	គ្រឿង		១៧៨	១៦៧	១៣៨	៦,៥៩%	២៨,៩៩%
ចំណុះនាវាដឹកកុងតឺន័រ	តោន		២.៧៣១.៨៣១	២.២៧៧.៣៧២	២.១៣៣.៣៨៧	១៩,៩៦%	២៨,០៥%
នាវាដឹកប្រេង	គ្រឿង		១៦០	១៧៧	១៤០	-៩,៦០%	១៤,២៩%
ចំណុះនាវាដឹកប្រេង	តោន		៧០០.១០៤	៥៧៨.៨៦៧	៤៩៥.៦៩១	២០,៩៤%	៤១,២៤%
នាវាដឹកទំនិញទូទៅ	គ្រឿង		៩៣	៧៨	៨៧	១៩,២៣%	៦,៩០%
ចំណុះនាវាដឹកទំនិញទូទៅ	តោន		៧២១.៦២៣	៧៦៧.៣៩៧	៨២៥.១៤១	-៥,៩៦%	-១២,៥៥%
នាវាទេសចរណ៍	គ្រឿង		០	៧	៣	-១០០,០០%	-១០០,០០%
នាវាទេសចរណ៍	តោន		០	៤១០.៥៨៣	២៦៣.៤០១	-១០០,០០%	-១០០,០០%
ចំនួនទេសចរ	នាក់		០	៦.០៣៦	៤.៧២២	-១០០,០០%	-១០០,០០%




បរិមាណទំនិញឆ្លងកាត់ កសស (តោន)




បរិមាណកុងតឺន័រឆ្លងកាត់ កសស



ចំណុះផ្ទុកនាវាចូលចត កសស



ចំនួននាវាចូលចត កសស



ខ- វេលាសម្ព័ន្ធចំណូល

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រឹមត្រីមាសទី២ ឆ្នាំ២០២០		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រឹមត្រីមាសទី២ ឆ្នាំ២០១៩		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រឹមត្រីមាសទី២ ឆ្នាំ២០១៨	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៣៤.៤៥០.៤៩៧	៤៥,៥៥%	៣៦.៣៤៦.៦៥១	៤៤,៤៩%	៣២.២៧៦.៥១១	៤៦,០៤%
ចំណូលលើកដាក់លើទីលាន (LOLO)	១៩.៤៩៤.៥៤៣	២៥,៧៨%	២២.៨៥១.១៤៨	២៧,៩៧%	១៨.៩០៩.៤២៣	២៦,៩៧%
ចំណូលពីសេវាកម្មនាវាចរ	១៨.២៩៣.៧៩១	២៤,១៩%	១៥.៩៥០.៩៧១	១៩,៥២%	១៤.៨៧២.២៥០	២១,២១%
ចំណូលស្តុក ឃ្លាំង និងទីលាន	២.៥០៦.០៩៤	៣,៣១%	៥.៥៧១.៧២៦	៦,៨២%	២.៧៦៣.៦៣៦	៣,៩៤%
ចំណូលដឹកជញ្ជូន	៤.០៩០	០,០១%	៣៦.៤៥៧	០,០៤%	១៤១.៦៦៣	០,២០%
ចំណូលនាវាទេសចរណ៍	០	០,០០%	៩៦.៨៨៧	០,១២%	៨៣.០៤២	០,១២%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៥៦៨.១៨៤	០,៧៥%	៥៣៧.០១៦	០,៦៦%	៧២២.៧៩១	១,០៣%
ចំណូលជួលទីតាំង	២២៧.៦៧៦	០,៣០%	២២៦.២០៥	០,២៨%	១៨៩.៨២១	០,២៧%
ចំណូលផ្សេងៗទៀត	៨០.៧៤៣	០,១១%	៨៣.១៤១	០,១០%	១៤៨.៦១៨	០,២១%
ចំណូលសរុប	៧៥.៦២៥.៦១៧	១០០,០០%	៨១.៧០០.២០១	១០០,០០%	៧០.១០៧.៧៥៦	១០០,០០%



ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ



**របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេប
ជូនភាគហ៊ុនិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៦ខែ របាយការណ៍បម្រែបម្រួលមូលធន និងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ព្រមទាំងកំណត់សម្គាល់ផ្សេងៗរួមមាន សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញព័ត៌មានហិរញ្ញវត្ថុសង្ខេប ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺធ្វើសេចក្តីសន្និដ្ឋានលើព័ត៌មានហិរញ្ញវត្ថុសង្ខេប ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

ដែនកំណត់នៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាលើការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គភាព”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមាន ការចោទជាសំណួរទៅអ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តលក្ខណៈវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួតពិនិត្យមានដែនកំណត់ក្នុងការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ជាលទ្ធផលការត្រួតពិនិត្យនេះមិនអាចធ្វើឱ្យយើងខ្ញុំធ្វើការធានាអះអាងអំពីបញ្ហាសំខាន់ៗ ដូចដែលយើងខ្ញុំអាចដឹងក្នុងការធ្វើសវនកម្មនោះទេ។ ដូច្នេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុសង្ខេបដែលបានភ្ជាប់មកជាមួយមិនបានរៀបចំ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។

៦. ក្រុមហ៊ុន ប្រាយថ័តអ៊ីនធឺណិតខ្មែរ (ខេមបូឌា)


ឡាន ហ៊ុន
Partner



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (មិនបានធ្វើសវនកម្ម) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	៣០ មិថុនា ២០២០ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១៩ ពាន់រៀល (បានធ្វើសវនកម្ម)
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ និងបរិក្ខារ	៧	៨៨៣.៦៨១.៥០៦	៨៥៧.១៧៨.៣៣១
ទ្រព្យសម្បត្តិវិនិយោគ	៨	២៧៤.៦៤៨.២២៦	២៧៥.៨៨០.៧៤៥
ទ្រព្យសកម្មអរូបី	៩	៥.៩០០.៥២៤	៦.៤៣១.៩៦០
ឥណទានបុគ្គលិក		-	១.២២៨.០១៩
		១.១៦៤.២៣០.២៥៦	១.១៤០.៧១៩.០៥៥
ទ្រព្យសកម្មរយៈពេលខ្លី			
ឥណទានបុគ្គលិក		២.៣៦៦.២០៧	២.១៩៣.១១២
សន្និធិ		២១.៤៨២.៦២៥	១៨.៥១៩.២៥៥
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		៤៤.៦១៦.៦៣៦	៥៣.៤២៩.៥៨៤
ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី		១០៧.០១៣.១៣៧	១២៩.៦១៥.៦១៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		១៤.៩៥៤.៣៧៥	២៧.៧៨៩.៥៩៧
		១៩០.៤៣២.៩៨០	២៣១.៥៤៧.១៦៦
ទ្រព្យសកម្មសរុប		១.៣៥៤.៦៦៣.២៣៦	១.៣៧២.២៦៦.២២១
មូលធន និងចំណូល			
មូលធន			
ដើមទុន និងបុព្វលាភភាគហ៊ុន	១០	៥១៨.០១៨.០៦៣	៥១៨.០១៨.០៦៣
ទុនបម្រុងផ្សេងៗ	១១	២៩.០៥៩.០៧២	២៤.៧១២.៧២២
ចំណេញរក្សាទុក		១៣៧.៨៣៧.២០៨	១៣៩.៧៩៤.០៥៥
មូលធនសរុប		៦៨៤.៩១៤.៣៤៣	៦៨២.៥២៤.៨៤០
ចំណូល			
ចំណូលរយៈពេលវែង			
ប្រាក់កម្ចី	១២	៥០៥.៥៧៦.១៣៩	៥០៧.២៧៣.៧២២
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៣	៧៦.៨១៤.៩៥៣	៧៥.១២៥.០៦១
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១.០៩៦.៧០១	១.០៩៦.៧០១
ចំណូលពន្យារ		៥.៥៣៧.៨២៩	៥.៥៨០.៧១៣
បំណុលពន្ធពន្យារ		១៨.៨៣៣.៨៥៧	១៥.៧៨៤.៦៧៦
		៦០៧.៨៥៩.៤៧៩	៦០៤.៨៦០.៨៧៣
ចំណូលរយៈពេលខ្លី			
ភាគលាភអប្បបរមាធានាត្រូវបង់	១០	-	៥.២៥៦.៣៤០
ប្រាក់កម្ចី	១២	៣៦.៨៣១.៤៧៩	៣៦.៤៣០.៥០២
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៣	៧.៩៤៩.០០០	៧.៩៤៩.០០០
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១.៨៤៨.៤៣០	១.៥៨៩.៥០៥
ចំណូលពន្យារ		៣៥៤.៦០៤	១៣៤.៤៧៥
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		១៣.២៨១.៩១១	២៤.៩០១.២៣២
បំណុលពន្ធបើប្រាក់ចំណូល		១.៦២៣.៩៩០	៨.៦១៩.៤៥៤
		៦១.៨៣៩.៤១៤	៨៤.៨៨០.៥០៨
ចំណូលសរុប		៦៦៩.៧៨៨.៨៩៣	៦៨៩.៧៤១.៣៨១
មូលធន និងចំណូលសរុប		១.៣៥៤.៦៦៣.២៣៦	១.៣៧២.២៦៦.២២១

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៩ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។



កំណត់ផែស្វ័យភ័ក្ត្រក្រុមហ៊ុនស៊ីហានុ

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៦ខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូល	១៤			
	៧៥.៦២៥.៦១៧	៨១.៧០០.២០១	១៤៧.៣៣៣.៣៩៨	១៥១.៣១២.០២៩
ចំណាយ				
ចំណាយសម្ភារៈធ្លាក់ធ្លង	១៥	(១៨.៦១២.៥២៨)	(២០.៩១៨.២៣៧)	(៤៤.១៩៣.០៥៩)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	១៦	(២១.៩០៧.១០៧)	(២១.៣៩៨.០១០)	(៤០.៦៣០.៤២៧)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	១៧	(៩.៣៩៥.៩៣៣)	(៧.២១៨.៩៩២)	(១៤.៣២៦.១៣៤)
ចំណាយជួសជុល និងថែទាំ		(២.៣៦៥.៤០៧)	(២.១៧០.៧៥៧)	(៤.៩៥៥.២៣៥)
ចំណាយផ្សេងៗ		(៥.២៣១.៧៤៥)	(៧.៨៧២.៤១៤)	(១៣.៥៥២.០៨១)
ចំណេញផ្សេងៗ – សុទ្ធ		២១៨.៧១២	៤៧៣.០៥០	២០៤.៨៩៣
	(៥៧.២៩៤.០០៨)	(៥៩.៣៣១.៩២៤)	(១១៩.៨៩៦.១៨៨)	(១១៧.៤៥២.០៨៣)
ចំណេញប្រតិបត្តិការ	១៨.៣៣១.៦០៩	២២.៣៦៨.២៧៧	២៧.៤៣៧.២១០	៣៣.៨៥៩.៩៤៦
ចំណូលហិរញ្ញវត្ថុ	១០១៥.២៦៣	៨៩៦.០២៤	២.៣១៣.៦៦៩	១.៨៧៤.១៩២
ចំណាយហិរញ្ញវត្ថុ	(៧.៦២៨.៨៨៨)	(១៩.៤០៨.២៩១)	(១៣.៥៣២.៥១៩)	(២០.៩០៦.០៣៥)
ចំណាយហិរញ្ញវត្ថុ – សុទ្ធ	១៨	(៦.៦១៣.៥៨៥)	(១១.២១៨.៨៥០)	(១៩.០៣១.៨៤៣)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	១១.៧១៨.០២៤	៣.៨៥៦.០១០	១៦.២១៨.៣៦០	១៤.៨២៨.១០៣
ចំណាយពន្ធលើប្រាក់ចំណូល	(៣.៣៧៧.៩០០)	(២.៧១៧.៣៩០)	(៧.០៥៧.៨៤១)	(៥.០៤៣.៥០៤)
ចំណេញក្នុងការិយបរិច្ឆេទ	៨.៣៤០.១២៤	១.១៣៨.៦២០	៩.១៦០.៥១៩	៩.៧៨៤.៦៣៩
ចំណេញរបស់ភាគហ៊ុនិក	៨.៣៤០.១២៤	១.១៣៨.៦២០	៩.១៦០.៥១៩	៩.៧៨៤.៦៣៩
លទ្ធផលលម្អិតចំណេញរបស់ភាគហ៊ុនិក	៨.៣៤០.១២៤	១.១៣៨.៦២០	៩.១៦០.៥១៩	៩.៧៨៤.៦៣៩
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគហ៊ុនិករបស់ ក.ស.ស សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖				
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (រៀល)	២០	៩៧,២៤	១៣,២៧	១០៦,៨០
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (រៀល)	២០	៩៧,២៤	១៣,២៧	១០៦,៨០

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៩ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។



កំណត់ផែស្វយ័តក្រុមហ៊ុនស៊ីហានុ

របាយការណ៍បម្រែបម្រួលមូលធន (មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	ដែលជាបេសកកម្មហ៊ុន			
	ដើមទុន និង បុព្វលាភភាគហ៊ុន កាន់រៀន	ទុនបម្រុងផ្សេងៗ កាន់រៀន	ចំណេញរក្សាទុក កាន់រៀន	សរុប កាន់រៀន
ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៥១៨.០១៨.០៦៣	២០.១៥៥.៨៤៦	១១៩.០១៥.៥២៥	៦៥៧.១៨៩.៤៣៤
ចំណេញក្នុងការិយបរិច្ឆេទ	-	-	៩.៧៨៤.៦៣៩	៩.៧៨៤.៦៣៩
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៩.៧៨៤.៦៣៩	៩.៧៨៤.៦៣៩
ផ្ទេរទៅទុនបម្រុង	-	៤.៥៥៦.៨៧៦	(៤.៥៥៦.៨៧៦)	-
ភាគលាភបានបង់ (កំណត់សម្គាល់ ៦)	-	-	(៩.៧៨៧.៨៩៤)	(៩.៧៨៧.៨៩៤)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	២៤.៧១២.៧២២	១១៤.៤៥៥.៣៩៤	៦៥៧.១៨៦.១៧៩
ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៥១៨.០១៨.០៦៣	២៤.៧១២.៧២២	១៣៩.៧៩៤.០៥៥	៦៨២.៥២៤.៨៤០
ចំណេញក្នុងការិយបរិច្ឆេទ	-	-	៩.១៦០.៥១៩	៩.១៦០.៥១៩
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៩.១៦០.៥១៩	៩.១៦០.៥១៩
ផ្ទេរទៅទុនបម្រុង (កំណត់សម្គាល់ ១១)	-	៤.៣៤៦.៣៥០	(៤.៣៤៦.៣៥០)	-
ភាគលាភបានបង់ (កំណត់សម្គាល់ ៦)	-	-	(៦.៧៧១.០១៦)	(៦.៧៧១.០១៦)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	២៩.០៥៩.០៧២	១៣៧.៨៣៧.២០៨	៦៨៤.៩១៤.៣៤៣

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៩ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។



កំណត់ផែស្វយ័តក្រុមហ៊ុនសីហនុ

របាយការណ៍លំហូរសាច់ប្រាក់ (មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៦ខែ	
		៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
		ពាន់រៀល	ពាន់រៀល
		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
លំហូរសាច់ប្រាក់ចូលពីប្រតិបត្តិការ	២១	៤២.៨៦៣.៩២៧	២៨.៩១៤.៦១២
ពន្ធលើប្រាក់ចំណូលបានបង់		(១១.០០៤.១២៤)	(៦.៩៩៩.៩៨៣)
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពប្រតិបត្តិការ		៣១.៨៥៩.៨០៣	២១.៩១៤.៦២៩
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៧	(៤០.៨១៨.០៧៤)	(៦.២៨១.៤០៩)
ការទិញទ្រព្យសម្បត្តិវិនិយោគ	៨	(១.៦១៥.៦៦៦)	(១.២៥២.០២៥)
ការដក/(ការដាក់)ប្រាក់បញ្ញើនៅធនាគារយៈពេលខ្លី		២២.៦០២.៤៨១	(១.៦៩៣.៨៥៧)
ប្រាក់សំណងបានទទួលពីឥណទានបុគ្គលិក		១.២៨៣.៣៦៣	១.២៨៣.៣៦៣
ការប្រាក់បានទទួល		៧៧២.៩៨៦	៧៥៥.២៩៥
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ		(១៧.៧៧៤.៩១០)	(៧.១៨៨.៦៣៣)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់	៦	(១២.១៧៤.៦៤៩)	(១៥.១៩១.៥២៧)
សាច់ប្រាក់បានពីប្រាក់កម្ចី		៧.៧៧៥.៣៤៧	៣៤២.០៧១
ការសងប្រាក់កម្ចី		(១៦.២០៦.៧០៦)	(៩.៤០៩.១៤៤)
ការប្រាក់បានបង់		(៦.៣១៤.១០៧)	(៥.២៧២.២២៣)
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពហិរញ្ញប្បទាន		(២៦.៩២០.១១៥)	(២៩.៥៣០.៨២៣)
កំហាយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(១២.៨៣៥.២២២)	(១៤.៨០៤.៨២៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ		២៧.៧៨៩.៥៩៧	៦២.១៩១.៥២៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ការិយបរិច្ឆេទ		១៤.៩៥៤.៣៧៥	៤៧.៣៨៦.៦៩៨

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៩ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) គឺជាគ្រឹះស្ថានស្វយ័តសាធារណៈ ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក.ស.ស គឺជានីតិអង្គភាពដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពឱ្យ ក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

ក.ស.ស បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ “គ” របស់ ក.ស.ស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផ.ម.ក”) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ ក.ស.ស គឺជាកំពង់ផែសមុទ្រអន្តរជាតិ និង ជាកំពង់ផែពាណិជ្ជកម្មតែមួយគត់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យស្តីពី ការបង្កើតកំពង់ផែស្វយ័តក្រុងព្រះសីហនុ បេសកកម្មរបស់ ក.ស.ស គឺផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រ ដូចខាងក្រោម៖

- កណ្តាលការិយាល័យនាំចេញ-ចូល និងផ្តល់កសិកម្មភាពនាំចេញ
- លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ
- ការងារថែរក្សា ស្តុកទំនិញ ឃ្លាំង-ទីលាន
- ការងារអភិវឌ្ឍន៍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក.ស.ស ដែលមានស្រាប់
- ទទួលខុសត្រូវ និងចាត់ចែងលើការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- គ្រប់គ្រងដឹកនាំ និងចាត់ចែងសកម្មភាពឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ ក.ស.ស ទទួលអំណាច និងកាតព្វកិច្ចទាំងឡាយ ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន។

ការិយាល័យចុះបញ្ជីរបស់ ក.ស.ស មានទីតាំងស្ថិតនៅតំបន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបសម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានត្រួតពិនិត្យប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

២. គោលការណ៍គណនេយ្យសំខាន់ៗ

២.១ មូលដ្ឋានក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប

ព័ត៌មានហិរញ្ញវត្ថុសង្ខេបសម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” (“CIAS 34”)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះមិនរួមបញ្ចូលនូវរាល់កំណត់សម្គាល់គ្រប់ប្រភេទទាំងអស់ ដូចបានបង្ហាញជាធម្មតានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូចនេះ ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។ គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ គឺដូចទៅនឹងគោលការណ៍គណនេយ្យ សំខាន់ៗដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ឆ្នាំ២០១៩។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុ ជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែល ក.ស.ស បានអនុវត្ត

ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានកែលម្អ ឬស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម និងបំណកស្រាយមួយចំនួន បានចូលជាធរមានសម្រាប់ ការិយបរិច្ឆេទរបាយការណ៍នេះរួមមាន៖

- និយមន័យនៃសម្ភារៈ - ការផ្លាស់ប្តូរទៅ IAS 1 និង IAS 8
- កែសម្រួលនិយមន័យពាក្យរបស់គណនេយ្យសម្រាប់របាយការណ៍ហិរញ្ញវត្ថុ

ស្តង់ដារខាងលើមិនមានផលប៉ះពាល់ជាសារវន្តដល់ការអនុវត្តទេ។

៣. ការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់របស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប ការវិនិច្ឆ័យសំខាន់ៗដែលគណៈគ្រប់គ្រងបានធ្វើឡើង ក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ ក.ស.ស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនប្រាកដប្រជា គឺដូចគ្នាទៅនឹងការវិនិច្ឆ័យដែលបានអនុវត្តក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ

ក.ស.ស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យការប្តូររូបិយប័ណ្ណ និង ហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប មិនតម្រូវឱ្យរួមបញ្ចូលនូវព័ត៌មាន និងការលាតត្រដាងហានិភ័យហិរញ្ញវត្ថុទាំងអស់ ដូចការការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុវាស់វែងតាមតម្លៃដើមជាក់លាក់

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពីការថយចុះតម្លៃ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) ឥណទានផ្តល់ឱ្យបុគ្គលិក - តម្លៃយោងរយៈពេលខ្លី នៃឥណទានផ្តល់ឱ្យបុគ្គលិក ត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារឥណទានផ្តល់ឱ្យបុគ្គលិកមានរយៈពេលខ្លី។ តម្លៃសមស្របត្រូវបានគណនាផ្អែកតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ទុកថាស្ថិតនៅក្នុងតម្លៃសមស្របកម្រិតទី៣ ក្នុងឋានានុក្រមតម្លៃសមស្រប ដោយសារការរួមបញ្ចូលនូវធាតុចូលដែលមិនអាចអង្កេតបាន រួមមានហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។
- (ឃ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗគឺត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារមាន រយៈពេលខ្លី។
- (ង) ភាគលាភអប្បបរមាធានាត្រូវបង់ - តម្លៃយោងរយៈពេលខ្លីនៃភាគលាភអប្បបរមាធានាត្រូវបង់ ត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារភាគលាភអប្បបរមាធានាត្រូវបង់មានរយៈពេលខ្លី។ តម្លៃសមស្រប ត្រូវបានគណនាផ្អែកតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេល បច្ចុប្បន្ន។ វាត្រូវបានចាត់ទុកថាស្ថិតនៅក្នុងតម្លៃសមស្របកម្រិតទី៣ ក្នុងឋានានុក្រមតម្លៃសមស្រប ដោយសារការរួមបញ្ចូលនូវធាតុចូលដែលមិនអាចអង្កេតបាន រួមមានហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។
- (ច) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចីត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យានពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីនាដំណាច់ការិយបរិច្ឆេទ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

**៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដក
រំលស់ (ត)**

ឧបករណ៍ហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប ត្រូវបានវិភាគទៅតាមឋានៈក្រុមនៃការវាស់វែងតម្លៃសមស្របដូចខាងក្រោម៖

- កម្រិត ១ តម្លៃលក់ក្នុងទីផ្សារសកម្ម (មិនកែតម្រូវ) ចំពោះទ្រព្យសកម្ម ឬបំណុលដែលអាចកំណត់បាន។
- កម្រិត ២ ធាតុចូលផ្សេងៗ ក្រៅពីតម្លៃលក់ដែលបានរួមបញ្ចូលក្នុង កម្រិត ១ ដែលអាចអង្កេតទ្រព្យសកម្ម ឬ បំណុលបានដោយផ្ទាល់ (តាមថ្លៃកំណត់) ឬ ដោយប្រយោល (តាមថ្លៃរកបាន)។
- កម្រិត ៣ ធាតុចូលចំពោះទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន (ដែលជាធាតុចូលដែលមិនអាចអង្កេតបាន)។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

ក.ស.ស មានប្រតិបត្តិការតាមផ្នែកដែលត្រូវរាយការណ៍គឺ សេវាផ្នែកកំពង់ផែ។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ក្រុមគណៈគ្រប់គ្រង) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍អំពីលទ្ធផលនៃសេវាផ្នែកកំពង់ផែទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន។ ប្រធានអ្នកសម្រេចចិត្ត ‘CODM’ ផ្នែក ប្រតិបត្តិការវាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូលដុល (កំណត់សម្គាល់ ១៤) ចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធផ្សេងៗនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ ក.ស.ស ក៏មានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងធ្វើប្រតិបត្តិការនៅដំណាក់កាលដំបូង (កំណត់សម្គាល់ ៨)។

ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅ។ ក.ស.ស មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

ក្នុងអំឡុងការិយបរិច្ឆេទ មានចំណូលសរុបចំនួន ៤៩,៨៧០,៣៨៧ ពាន់រៀល ដែលបានមកពីអតិថិជនធំៗចំនួនបីនាក់។

៦. ភាគលាភ

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភពីប្រាក់ចំណេញសម្រាប់

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដូចខាងក្រោម៖

	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ភាគលាភបានបង់ឱ្យភាគហ៊ុនប្រភេទ “ខ”	៣.៥៣៣.១២២	៦.៥៥០.០០០
ភាគលាភបានបង់ឱ្យភាគហ៊ុនប្រភេទ “គ”	៨.៦៤១.៥២៧	៨.៦៤១.៥២៧
ភាគលាភសរុបបានបង់ (*)	១២.១៧៤.៦៤៩	១៥.១៩១.៥២៧

៦. ភាគលាភ (ត)

(*) ភាគលាភសរុបបានបង់ដែលមានទឹកប្រាក់ចំនួន ១២.១៧៤.៦៤៩ ពាន់រៀលនេះ មានរួមបញ្ចូលទាំងភាគលាភធានាដែលមានទឹកប្រាក់ចំនួន ៥.៤០៣.៦៣៣ ពាន់រៀល (កំណត់សម្គាល់ ១០) (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩៖ ៥.៤០៣.៦៣៣ ពាន់រៀល)។ ចំនួនដែលនៅសល់ ៦.៧៧១.០១៦ ពាន់រៀល (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩៖ ៩.៧៨៧.៨៩៤ ពាន់រៀល) ត្រូវបានដកចេញពីចំណេញរក្សាទុក។

កំណត់សម្គាល់ផ្សេងៗទៀតស្របតាមច្បាប់

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

៧. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ដីធ្លី លាន់រៀល	ការកែលម្អដីធ្លី លាន់រៀល	អគារ លាន់រៀល	បរិក្ខារ បច្ចេកទេស លាន់រៀល	គ្រឿងសង្ហារឹម និងបរិក្ខារគ្រាប់ លាន់រៀល	កុំព្យូទ័រ និងបរិក្ខារ ការិយាល័យ លាន់រៀល	យានយន្ត លាន់រៀល	បរិក្ខារ កំណត់ត្រាទិន្នន័យ លាន់រៀល	បរិក្ខារ សំណង់កំពុង សាងសង់ លាន់រៀល	ប៉ារ៉ាម៉ែត្រ លាន់រៀល	សរុប លាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)											
ថ្លៃដើម	២៥០.៩២៩.៩០៩	៣៤.៩២២.៣៩១	៣៤៤.៩១៧.៣២២	៣៤.៣១៨.៩៧៩	១.៤៧១.៣៨៥	៦.៩២៦.៨១៨	៣៣.៨៩៦.៥៥២	២២១.៨១៣.៦៦៨	៥.០៣៤.៨៩៧	៩៣២.៩៧៦	៩៣៥.១៦៤.៨៩៧
រំលស់បង្គរ	-	(៤.៣០៧.៩៥៤)	(២០.៦៨៦.៦៥០)	(៦.០៩៧.៣៦៦)	(៩៧១.២៥៧)	(៤.៩១៧.៥០៨)	(៦.៤២០.១៧៦)	(៣៣.៧០០.៧៤៧)	-	(៨៨៤.៩០៨)	(៧៧.៩៨៦.៥៦៦)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	២៥០.៩២៩.៩០៩	៣០.៦១៤.៤៣៧	៣២៤.២៣០.៦៧២	២៨.២២១.៦១៣	៥០០.១២៨	២.០០៩.៣១០	២៧.៤៧៦.៣៧៦	១៨៨.១១២.៩២១	៥.០៣៤.៨៩៧	៤៨.០៦៨	៨៥៧.១៧៨.៣៣១
ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើ សវនកម្ម)											
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៥០.៩២៩.៩០៩	៣០.៦១៤.៤៣៧	៣២៤.២៣០.៦៧២	២៨.២២១.៦១៣	៥០០.១២៨	២.០០៩.៣១០	២៧.៤៧៦.៣៧៦	១៨៨.១១២.៩២១	៥.០៣៤.៨៩៧	៤៨.០៦៨	៨៥៧.១៧៨.៣៣១
ទិញបន្ថែម (*)	-	៩៧១.៨៩២	៧៨០.៣៦៥	៣១.៤៤៥	៣៩២.៥១២	៥៩៤.៧១៤	៦.៧៧០.៩០៨	-	៣១.៨៧២.៩០៨	៨៩.៧៨៥	៤១.៥០៤.៥២៩
រំលស់	-	(៧០១.៦៥១)	(៤.៧៨៧.៦៩៨)	(១.៨០៦.២៦៦)	(១៦១.៤៧៦)	(៦៤៥.៤២៩)	(១.៥២៨.១៥១)	(៥.៣១៦.៧៦៦)	-	(៥៣.៩១៧)	(១៥.០០១.៣៥៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៥០.៩២៩.៩០៩	៣០.៨៨៤.៦៧៨	៣២០.២២៣.៣៣៩	២៦.៤៤៦.៧៩២	៧៣១.១៦៤	១.៩៥៨.៥៩៥	៣២.៧១៩.១៣៣	១៨២.៧៩៦.១៥៥	៣៦.៩០៧.៨០៥	៨៣.៩៣៦	៨៨៣.៦៨១.៥០៦
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០											
ថ្លៃដើម	២៥០.៩២៩.៩០៩	៣៥.៨៩៤.២៨៣	៣៤៥.៦៩៧.៦៨៧	៣៤.៣៥០.៤២៤	១.៨៦៣.៨៩៧	៧.៥២១.៥៣២	៤០.៦៦៧.៤៦០	២២១.៨១៣.៦៦៨	៣៦.៩០៧.៨០៥	១.០២២.៧៦១	៩៧៦.៦៦៩.៤២៦
រំលស់បង្គរ	-	(៥.០០៩.៦០៥)	(២៥.៤៧៤.៣៤៨)	(៧.៩០៣.៦៣២)	(១.១៣២.៧៣៣)	(៥.៥៦២.៩៣៧)	(៧.៩៤៨.៣២៧)	(៣៩.០១៧.៥១៣)	-	(៩៣៨.៨២៥)	(៩២.៩៨៧.៩២០)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបាន ធ្វើសវនកម្ម)	២៥០.៩២៩.៩០៩	៣០.៨៨៤.៦៧៨	៣២០.២២៣.៣៣៩	២៦.៤៤៦.៧៩២	៧៣១.១៦៤	១.៩៥៨.៥៩៥	៣២.៧១៩.១៣៣	១៨២.៧៩៦.១៥៥	៣៦.៩០៧.៨០៥	៨៣.៩៣៦	៨៨៣.៦៨១.៥០៦



កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

៧. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

(*) សូមយោងទៅការផ្ទៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ដូចខាងក្រោម (ការទិញ ទ្រព្យសម្បត្តិ និងបរិក្ខារ) សម្រាប់ដំណាច់ការិយបរិច្ឆេទខែ។

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងការិយបរិច្ឆេទ (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	៤១.៥០៤.៥២៩	៨.៥៩៣.០២៤
ទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់ (មិនមែនសាច់ប្រាក់)	(៦៨៦.៤៥៥)	(២.៣១១.៦១៥)
សាច់ប្រាក់បានបង់ក្នុងអំឡុងការិយបរិច្ឆេទ	៤០.៨១៨.០៧៤	៦.២៨១.៤០៩

ចំណាយការប្រាក់ ដែលត្រូវបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមខ្ទង់សំណង់ កំពុងសាងសង់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានចំនួន ៦៣.៦៣៤ ពាន់រៀល។

៨. ទ្រព្យសម្បត្តិវិនិយោគ

	ដើម ពាន់រៀល	អគារ ពាន់រៀល	សំណង់កំពុង	
			សាងសង់ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)				
ថ្លៃដើម	១៣៤.៣២៥.៨៨៣	១៦៥.៩៨៧.៥៩៣	-	៣០០.៣១៣.៤៧៦
រំលស់បង្គរ	-	(២៤.៤៣២.៧៣១)	-	(២៤.៤៣២.៧៣១)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	១៣៤.៣២៥.៨៨៣	១៤១.៥៥៤.៨៦២	-	២៧៥.៨៨០.៧៤៥
ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១៣៤.៣២៥.៨៨៣	១៤១.៥៥៤.៨៦២	-	២៧៥.៨៨០.៧៤៥
ទិញបន្ថែម (*)	-	៣៥៩.០២៧	១.៥២៦.២០១	១.៨៨៤.២២៨
រំលស់	-	(៣.១១៧.៧៤៧)	-	(៣.១១៧.៧៤៧)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៣៤.៣២៥.៨៨៣	១៣៨.៧៩៦.១៤២	១.៥២៦.២០១	២៧៤.៦៤៨.២២៦
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០				
ថ្លៃដើម	១៣៤.៣២៥.៨៨៣	១៦៦.៣៤៦.៦២០	១.៥២៦.២០១	៣០២.១៩៨.៧០៤
រំលស់បង្គរ	-	(២៧.៥៥០.៤៧៨)	-	(២៧.៥៥០.៤៧៨)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	១៣៤.៣២៥.៨៨៣	១៣៨.៧៩៦.១៤២	១.៥២៦.២០១	២៧៤.៦៤៨.២២៦



កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

៨. ទ្រព្យសម្បត្តិវិនិយោគ (ត)

(*) សូមយោងទៅការផ្ទៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ដូចខាងក្រោម (ការទិញ ទ្រព្យសម្បត្តិវិនិយោគ) សម្រាប់ដំណាច់ការិយបរិច្ឆេទខែ។

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងការិយបរិច្ឆេទ (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	១.៨៨៥.២២៨	១.៤៣១.៤០២
ទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់ (មិនមែនសាច់ប្រាក់)	(២៦៩.៥៦២)	(១៧៩.៣៧៧)
សាច់ប្រាក់បានបង់ក្នុងអំឡុងការិយបរិច្ឆេទ	១.៦១៥.៦៦៦	១.២៥២.០២៥

ចំនួនទឹកប្រាក់ទ្រព្យសម្បត្តិវិនិយោគ ខាងក្រោមនេះ ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត និង លទ្ធផលប្រតិបត្តិការផ្សេងៗសង្ខេប ៖

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលពីការជួល	១.៣៨៦.៨៨២	១.៣៨៥.៨២៤
ចំណាយរំលស់	(៣.១១៧.៧៤៧)	(៣.០៧៧.៣៥៣)
ចំណាយប្រតិបត្តិការផ្ទាល់ដែលកើតចេញពីការវិនិយោគទ្រព្យសម្បត្តិ ដែលបង្កើតឱ្យមានចំណូលពីការជួល	(១.២៥២.៩៦០)	(១.៥២៤.៣៦៧)

តំបន់សេដ្ឋកិច្ចពិសេសកំពង់ត្រាចក្នុងដំណាក់កាលដំបូង នៃការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅឡើយ។



កំណត់សម្គាល់ស្រុកព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

៩. ទ្រព្យសកម្មអរូបី

កម្មវិធីកុំព្យូទ័រ ពាន់រៀល

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)

ថ្លៃដើម

១០.៦០៨.៣៥២

រំលស់បង្គរ

(៤.១៧៦.៣៩២)

តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)

៦.៤៣១.៩៦០

ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា

៦.៤៣១.៩៦០

រំលស់

(៥៣១.៤៣៦)

តម្លៃចុះបញ្ជីសុទ្ធចុងគ្រា

៥.៩០០.៥២៤

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

ថ្លៃដើម

១០.៦០៨.៣៥២

រំលស់បង្គរ

(៤.៧០៧.៨២៨)

តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)

៥.៩០០.៥២៤

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

១០. ដើមទុន និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ “ក” (*)		ភាគហ៊ុនប្រភេទ “ខ” (**)		ភាគហ៊ុនប្រភេទ “គ” (***)		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

(*) យោងតាមមាត្រា ៥ នៃលក្ខន្តិកៈ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើមទុនដែលមានស្រាប់ចំនួន ៤២៨.៨៥៩.៨៣៦.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ “ក” ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ដើមទុនប្រភេទ “ខ” ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន ដោយមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ “ក” និងភាគហ៊ុនប្រភេទ “ខ” ត្រូវបានកាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគហ៊ុនប្រភេទ “ក” មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ “ខ” មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភ ដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

១០. ដើមទុន និងបុព្វលាភភាគហ៊ុន(ត)

(**) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

	ភាគរយ	ចំនួនភាគហ៊ុន	ពាន់រៀល
ភាគហ៊ុនិក			
ភាគហ៊ុនប្រភេទ “ខ”			
រាជរដ្ឋាភិបាលកម្ពុជា	៧៥%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
ភាគហ៊ុនប្រភេទ “គ”			
ក្រុមហ៊ុន Kamigumi	១៣%	១១.១៥០.៣២៤	១១.១៥០.៣២៤
គម្រោងភាគហ៊ុនរបស់បុគ្គលិក	២%	២.១៤៤.២៩៩	២.១៤៤.២៩៩
អ្នកវិនិយោគផ្សេងៗ	១០%	៨.១៤៨.៣៦៩	៨.១៤៨.៣៦៩
	២៥%	២១.៤៤២.៩៩២	២១.៤៤២.៩៩២
	១០០%	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧

ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយក្នុងប្រភេទ “គ” មានចំនួន ២១.៤៤២.៩៩២ ភាគហ៊ុន ដែលមានតម្លៃចារឹក ១.០០០ រៀលក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ “គ” ដែលបានបោះផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។

(***) ភាគលាភធានាត្រូវបង់ទៅគ្រប់ភាគហ៊ុនប្រភេទ “គ”

ដើម្បីជាការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគ ភាគហ៊ុនិកភាគហ៊ុនប្រភេទ “គ” (មានសិទ្ធិបោះឆ្នោតទាំងអស់) មានសិទ្ធិទទួលបានភាគលាភអប្បបរមាធានាត្រូវបង់ចំនួន ៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលបីឆ្នាំ (ជាសាច់ប្រាក់ ឬ ជាភាគហ៊ុន ទៅតាមការសម្រេចចិត្តរបស់ ក.ស.ស តែប៉ុណ្ណោះ) នៃភាគហ៊ុនប្រភេទ “គ” សរុប គុណនឹងតម្លៃដាក់លក់ពីកាលបរិច្ឆេទចុះបញ្ជីលក់មូលបត្រលើកដំបូង ក្នុងខែមិថុនា ឆ្នាំ២០១៧។ ប្រសិនបើការទូទាត់ការបង់ភាគលាភជាភាគហ៊ុន គឺអាស្រ័យទៅលើតម្លៃទីផ្សារភាគហ៊ុនពេលបិទទ្វារមុនពេល ex-dividend day។ មិនមានការធានាចំពោះចំនួនភាគហ៊ុនថេរទេ (មានតែចំនួនភាគហ៊ុនអថេរ)។ ក្នុងករណីដែលមានមូលនិធិគ្រប់គ្រាន់ អភិបាលទាំងអស់ត្រូវប្រកាស និងបង់ភាគលាភទៅអ្នកវិនិយោគរបស់ខ្លួនក្នុងរយៈពេល ១២ខែពីកាលបរិច្ឆេទចុះបញ្ជីលក់មូលបត្រលើកដំបូង។ ក្នុងករណីដែលភាគលាភអប្បបរមាធានាត្រូវបង់ មិនត្រូវបានបង់/បែងចែកពេញលេញក្នុងឆ្នាំណាមួយទេនោះ ចំនួនទឹកប្រាក់ដែលនៅសល់ត្រូវកត់ត្រាបង្គរទៅឆ្នាំក្រោយៗទៀត រហូតដល់ពេលដែលភាគលាភអប្បបរមាធានាត្រូវបង់ អាចទូទាត់បានពេញលេញ។

រាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគហ៊ុនិកដើមទុនមានសិទ្ធិបោះឆ្នោតប្រភេទ “ខ” និង ដើមទុនមិនមានសិទ្ធិបោះឆ្នោតប្រភេទ “គ” មិនមានសិទ្ធិទទួលបានភាគលាភអប្បបរមាធានាត្រូវបង់នេះទេ។

កំណត់ផែស្វយ័តក្រុមហ៊ុនសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

១០. ដើមទុន និងបុព្វលាភភាគហ៊ុន(ត)

បម្រែបម្រួលភាគលាភអប្បបរមាធានាត្រូវបង់ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៥.២៥៦.៣៤០	១០.១៦៨.៨០៥
ចំណាយការប្រាក់បូកបន្ថែម (កំណត់សម្គាល់ ១៨)	១៤៧.២៩៣	៣១៤.៤១៤
ភាគលាភបានបង់	(៥.៤០៣.៦៣៣)	(៥.៤០៣.៦៣៣)
សមតុល្យចុងគ្រា	-	៥.០៧៩.៥៨៦

១១. ទុនបំរុងផ្សេងៗ

	៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	២៤.៧១២.៧២២	២០.១៥៥.៨៤៦
បន្ថែម៖ ទុនបម្រុងទូទៅ	២.១៧៣.១៧៥	២.២៧៨.៤៣៨
បន្ថែម៖ ទុនបម្រុងតាមច្បាប់	២.១៧៣.១៧៥	២.២៧៨.៤៣៨
	២៩.០៥៩.០៧២	២៤.៧១២.៧២២

មាត្រា ៣៤ នៃលក្ខន្តិកៈចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បានចែងថា បន្ទាប់ពីកាត់កងការខាតយោង (ប្រសិនបើមាន) និងប្រាក់ចំណេញរួច ក.ស.សត្រូវបង់ចែកប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងទូទៅចំនួន ៥% និងទុនបម្រុងតាមច្បាប់ ៥%។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអនុម័តផ្ទេរប្រាក់ចំណេញរក្សាទុកសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ទៅជាទុនបម្រុងទូទៅចំនួន ២.១៧៣.១៧៥ ពាន់រៀល និងទៅជាទុនបម្រុងតាមច្បាប់ចំនួន ២.១៧៣.១៧៥ ពាន់រៀល។



កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

១២. ប្រាក់កម្ចី

	៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3	៧២.៦៥៤.២១៥	៧៥.០៧៤.៨២០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	១០៩.៨៧៣.០៥៥	១១៣.១៦២.០៨៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៧.៨៣៤.៨១៧	៧.៩៥៩.៨៨៣
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	១២២.៨២៧.៨៩៩	១២៣.១០០.២២១
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10	២១៧.១៨៩.០៦២	២២០.៣៩៣.០០៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21	១២.០២៨.៥៧០	៤.០១៤.២០៤
	៥៤២.៤០៧.៦១៨	៥៤៣.៧០៤.២២៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ JICA និង JBIC ទាក់ទងទៅនឹងប្រតិបត្តិការដែលពាក់ព័ន្ធនឹង ក.ស.ស។ ក.ស.ស ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដោយប្រាក់កម្ចីត្រូវបាន JICA និង JBIC ទូទាត់ដោយផ្ទាល់ឱ្យអ្នកផ្គត់ផ្គង់របស់ ក.ស.ស។ ក.ស.ស បានសងប្រាក់ដោយផ្ទាល់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមកាលវិភាគសងប្រាក់។

កាលកំណត់របស់ប្រាក់កម្ចីទាំងនេះមានដូចខាងក្រោម៖

	៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
រយៈពេលខ្លី		
ផុតកំណត់ក្នុងរយៈពេលមួយឆ្នាំ	៣៦.៨៣១.៤៧៩	៣៦.៤៣០.៥០២
រយៈពេលវែង		
ផុតកំណត់ក្នុងរយៈពេលលើសពីមួយឆ្នាំទៅពីរឆ្នាំ	៣២.៨៤០.៤២២	៣២.៤១៣.៤១២
ផុតកំណត់ក្នុងរយៈពេលលើសពីពីរឆ្នាំទៅប្រាំឆ្នាំ	៩៨.៥២១.២៦៦	៩៧.២៤០.២៣៦
ផុតកំណត់ក្នុងរយៈពេលលើសពីប្រាំឆ្នាំ	៣៧៤.២១៤.៤៥១	៣៧៧.៦២០.០៧៤
	៥០៩.៥៧៦.១៣៩	៥០៧.២៧៣.៧២២
	៥៤២.៤០៧.៦១៨	៥៤៣.៧០៤.២២៤

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

១២. ប្រាក់កម្ចី (ត)

តម្លៃយោង និងតម្លៃសមស្របរបស់ប្រាក់កម្ចី មានដូចខាងក្រោម៖

	៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
តម្លៃយោង		
រយៈពេលខ្លី	៣៦.៨៣១.៤៧៩	៣៦.៤៣០.៥០២
រយៈពេលវែង	៥០៥.៥៧៦.១៣៩	៥០៧.២៧៣.៧២២
	<u>៥៤២.៤០៧.៦១៨</u>	<u>៥៤៣.៧០៤.២២៤</u>
តម្លៃសមស្រប		
រយៈពេលខ្លី	៣២.៣៤០.៦៦២	៣១.៩២១.៣៩៤
រយៈពេលវែង	៣៨០.០២៥.៩០៤	៣៨០.៥៩១.៥៨៦
	<u>៤១២.៣៦៦.៥៦៦</u>	<u>៤១២.៥១២.៩៨០</u>

តម្លៃសមស្របត្រូវបានគណនាស្របតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។
វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុងឋានានុក្រមតម្លៃសមស្រប ដោយសារមានការរួមបញ្ចូលនូវធាតុចូលដែលមិន
អាចអង្កេតបាន រួមមាន ហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

ប្រាក់កម្ចីជាប្រភេទប័ណ្ណផ្សេងៗក្រៅពីប័ណ្ណគោល មានដូចខាងក្រោម៖

	៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់យ៉េនជប៉ុន	៤០៣.៨១៣.៦៣៤	៤០២.០៨៨.៤៥៣
ប្រាក់ដុល្លារអាមេរិក	១៣៨.៥៩៣.៩៨៤	១៤១.៦១៥.៧៧១
	<u>៥៤២.៤០៧.៦១៨</u>	<u>៥៤៣.៧០៤.២២៤</u>

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

១២. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីទាំងអស់មានរយៈពេល៣០ឆ្នាំ ហើយអត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចីនីមួយៗ មានដូចខាងក្រោម៖

	៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	៣,៧០%	៣,៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21	១,២៦%	១,២៦%

១៣. កាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍

ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេប មានដូចខាងក្រោម៖

	៣០ មិថុនា ២០២០ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១៩ ពាន់រៀល (បានធ្វើសវនកម្ម)
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់	៨៤.៧៦៣.៩៥៣	៨៣.០៧៤.០៦១
ស្ថានភាពអធន (Unfunded status)	៨៤.៧៦៣.៩៥៣	៨៣.០៧៤.០៦១
បំណុលសុទ្ធដែលបានកត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៨៤.៧៦៣.៩៥៣	៨៣.០៧៤.០៦១

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

១៣. កាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍ដែលមិនបានកំណត់ក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
សមតុល្យដើម	៨៣.០៧៤.០៦១	៦៩.៩៣៨.៩៧៦
ចំណាយលើសេវាកម្មបច្ចុប្បន្ន	៨៦០.០០០	៩៦៩.០០០
ចំណាយការប្រាក់	២.២៨២.០០០	២.០០៧.៥០០
អត្ថប្រយោជន៍បានបង់	(១.៤៥២.១០៨)	(១.៥២២.៦២៤)
សមតុល្យចុងក្រោយ	៨៤.៧៦៣.៩៥៣	៧១.៣៩២.៨៥២
	៣០ មិថុនា ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
រយៈពេលខ្លី	៧.៩៤៩.០០០	៧.៩៤៩.០០០
រយៈពេលវែង	៧៦.៨១៤.៩៥៣	៧៥.១២៥.០៦១
	៨៤.៧៦៣.៩៥៣	៨៣.០៧៤.០៦១

ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានទទួលស្គាល់នៅក្នុងខ្ទង់ ប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធខ្ទង់ ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេប



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

ដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសេវាកម្មបច្ចុប្បន្ន	៨៦០.០០០	៩៦៩.០០០
ចំណាយការប្រាក់	២.២៨២.០០០	២.០០៧.៥០០
	៣.១៤២.០០០	២.៩៧៦.៥០០

១៣. ភាគព្រឹទ្ធអត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

	២០២០	២០១៩
មធ្យមភាគនៃឆ្នាំបម្រើការងារ	២០	១៩
អត្រាអប្បហារក្នុងមួយឆ្នាំ	៦%	៦%
អត្រាកំណើនប្រាក់បៀវត្សក្នុងមួយឆ្នាំ	៥%	៥%
អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ	០,៥%	០,៥%

អត្រាមរណៈ

ដោយសារមិនមានអត្រាមរណៈត្រូវបានចេញផ្សាយនៅក្នុងប្រទេសកម្ពុជា ក.ស.ស បានប្រើតារាងអត្រាមរណៈទូទៅរបស់ប្រទេសថៃឆ្នាំ២០១៧ ដោយបានកែសម្រួលឱ្យសមស្របទៅតាមអាយុកាលជាមធ្យមរបស់ជនជាតិកម្ពុជា។ តារាងអត្រា មរណៈទូទៅរបស់ប្រទេសថៃឆ្នាំ២០១៧ មានការប៉ាន់ស្មានថ្មីចុងក្រោយបំផុតអំពីអត្រាមរណៈរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេស

កំណត់ផែស្វ័យភ័ក្ត្រក្រុមហ៊ុនសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

ថៃ ហើយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ តារាងនេះមិនមានការកែប្រែទេ។

១៤. ចំណូល

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៦ខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលលើកដាក់ពីនាវា	៣៤.៤៥០.៤៩៧	៣៦.៣៤៦.៦៥១	៦៥.៨១៦.៦៥៧	៦៦.៦៧៦.៦៩១
ចំណូលលើកដាក់លើទីលាន (LO-LO)	១៩.៤៩៤.៥៤៣	២២.៨៥១.១៤៨	៣៩.៥៧៣.២២១	៤២.៥៥៧.២៧៦
ចំណូលពីសេវាកម្មផ្ទៃ	១៨.២៩៣.៧៩១	១៥.៩៥០.៩៧១	៣៣.៦១៨.៩៨៨	៣០.៨៦៦.៦៧២
ចំណូលពីការរក្សាទុកកុងតឺន័រ	២.៥០៦.០៩៤	៥.៥៧១.៧២៦	៦.០៤៨.៥៤៧	៨.៦៩៣.១៩១
ចំណូលបានមកពីការជួលតំបន់ សេដ្ឋកិច្ចពិសេស	៥៦៨.១៨៤	៥៣៧.០១៦	១.៣៨៦.៨៨២	១.៣៨៥.៨២៤
ចំណូលផ្សេងៗ	៣១២.៥០៨	៤៤២.៦៨៩	៨៨៩.១០៣	១.១៣២.៣៧៥
	<u>៧៥.៦២៥.៦១៧</u>	<u>៨១.៧០០.២០១</u>	<u>១៤៧.៣៣៣.៣៩៨</u>	<u>១៥១.៣១២.០២៩</u>

ពេលវេលានៃការទទួលស្គាល់ចំណូល

ទទួលស្គាល់នៅពេលតែមួយ	៧២.៣២៣.៦៦៣	៧៥.៣៦៥.២៥៣	១៣៩.៤៣២.៩០១	១៤០.៨២៩.៨៤០
ទទួលស្គាល់តាមដំណាក់កាល	៣.៣០១.៩៥៤	៦.៣៣៤.៩៤៨	៧.៩០០.៤៩៧	១០.៤៨២.១៨៩
	<u>៧៥.៦២៥.៦១៧</u>	<u>៨១.៧០០.២០១</u>	<u>១៤៧.៣៣៣.៣៩៨</u>	<u>១៥១.៣១២.០២៩</u>

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

១៥. សម្ភារប្រើប្រាស់

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៦ខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសម្ភារងាយរលួយ៖	៦.៧៥៣.១២៣	១១.២៧៥.៤៣៦	១៦.៧០៧.១៩៨	២១.៧៦១.៤៦១
គ្រឿងបន្លាស់	៧.២៤៩.៩៥២	៦.៤៤១.១៥៣	១៧.៩១៤.០៦០	១៥.៧៤៧.២១៦
សម្ភារឃ្លាំង	១.៨៤៤.៨៩៦	១.៦៧៨.៩៨៤	៤.០១៤.២០២	២.៩៩៦.០៦៨
ប្រេងអីល និងប្រេងម៉ាស៊ីន	៩២៦.៨៦៤	៩៤៩.០៩៦	១.៧៣១.០៥៨	១.៧៦២.៣៨២
សម្ភារផ្គត់ផ្គង់ការិយាល័យ	១.០៥៦.១០៧	៣២៩.៩៣៦	១.៤៧៥.៩៦២	១.១៧៩.១០២
សម្ភារប្រើប្រាស់ផ្សេងៗ	៧៨១.៥៨៦	២៤៣.៦៣២	៩៤៦.៥០៦	៧៤៦.៨៣០
	១៨.៦១២.៩២៨	២០.៩១៨.២៣៧	៤២.៧៨៨.៩៨៦	៤៤.១៩៣.០៥៩

១៦. ចំណាយលើប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៦ខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ប្រាក់បៀវត្សរ៍បុគ្គលិក	១៣.៧២៩.៧៧៩	១៥.៣០២.៦៣៦	២៨.៣០៥.៨៧០	២៩.០២៥.៤៨៦
ប្រាក់រង្វាន់	២.៤៩៤.២៧៤	១.៣២២.៩៦៣	៣.៦៩០.៣៥៦	៣.៦២៣.៩៦៣
បង្គរការទូទាត់ប្រាក់បំណាច់អតីតភាព				
ការងារ	១.៨៤៨.៤៣០	-	១.៨៤៨.៤៣០	-
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍	១.៥៧១.០០០	១.២៦៣.៨១១	៣.១៤២.០០០	២.៩៧៦.៥០០
លាភការរបស់ក្រុមប្រឹក្សាភិបាល	៣៤៩.២០០	៣០៦.០០០	៦៥៥.២០០	៦១២.០០០
ចំណាយសន្តិសុខសង្គមផ្សេងៗ	១៦៩.១៣៣	១៩៥.៦៩៥	៣៧៧.១១៩	២៥៩.៦៦៥
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	៧១.៥៥០	៧៣.៦៥០	១៤៣.១០០	១៤៣.១០០
ចំណាយផ្សេងៗពាក់ព័ន្ធនឹងបុគ្គលិក	១.៦៧៣.៧៤១	២.៩៣៣.២៥៥	២.៥៩២.៧៥៦	៣.៩៨៩.៧១៣
	២១.៩០៧.១០៧	២១.៣៩៨.០១០	៤០.៧៥៤.៨៣១	៤០.៦៣០.៤២៧

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

១៧. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៦ខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ទ្រព្យសម្បត្តិ និងបរិក្ខារ	៧.៥៧០.៣៨២	៥.៤០៧.១៣៧	១៥.០០១.៣៥៤	១០.៧១៧.៣៤៥
ទ្រព្យសម្បត្តិវិនិយោគ	១.៥៥៩.៨៣៤	១.៥៤៦.១៣៧	៣.១១៧.៧៤៧	៣.០៧៧.៣៥៣
ទ្រព្យសកម្មអរូបី	២៦៥.៧១៧	២៦៥.៧១៨	៥៣១.៤៣៦	៥៣១.៤៣៦
	៩.៣៩៥.៩៣៣	៧.២១៨.៩៩២	១៨.៦៥០.៥៣៧	១៤.៣២៦.១៣៤

១៨. ចំណាយហិរញ្ញវត្ថុ - សុទ្ធ

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៦ខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលហិរញ្ញវត្ថុ ៖				
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ				
ធនាគារ (ក)	៩១១.០៦០	៧១៥.៧៨២	២.០៨៥.២៣០	១.៤៩៧.០៥៧
ចំណូលការប្រាក់ពីការកត់ត្រាអប្បបរមា				
ឥណទានផ្តល់ឱ្យបុគ្គលិកត្រលប់មក				
វិញ	១០៤.២០៣	១៨០.២៤២	២២៨.៤៣៩	៣៧៧.១៣៥
	១.០១៥.២៦៣	៨៩៦.០២៤	២.៣១៣.៦៦៩	១.៨៧៤.១៩២
ចំណាយហិរញ្ញវត្ថុ ៖				
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៣.៨៥៥.២៨០)	(២.៥៦៧.៩៩២)	(៦.៩២៧.៧៦៧)	(៥.១០១.០៧៥)
ខាតសុទ្ធពីការប្តូរប្រាក់ប្រតិបត្តិសម្រាប់ប្រាក់				
កម្ចី (គ)	(៣.៧១៤.៦៥០)	(១៦.៦៩៦.៨៥៨)	(៦.៤៥៧.៤៥៩)	(១៥.៤៩០.៥៤៦)
ចំណាយការប្រាក់ពីការប្តូរប្រាក់បន្ថែមភាគ				
លាភធានាត្រូវបង់	(៥៨.៩១៨)	(១៤៣.៤៤១)	(១៤៧.២៩៣)	(៣១៤.៤១៤)
	(៧.៦២៨.៨៤៨)	(១៩.៤០៨.២៩១)	(១៣.៥៣២.៥១៩)	(២០.៩០៦.០៣៥)
ចំណាយហិរញ្ញវត្ថុ - សុទ្ធ	(៦.៦១៣.៥៨៥)	(១៨.៥១២.២៦៧)	(១១.២១៤.៨៥០)	(១៩.០៣១.៨៤៣)



កំណត់ផែស្វយ័តក្រុមហ៊ុនសិបា

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

១៨. ចំណាយហិរញ្ញវត្ថុ - សុទ្ធ (ត)

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលធ្វើនៅក្នុងធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់គឺជាការប្រាក់ លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើ ហិរញ្ញប្បទានដោយ JICA និង JBIC។
- (គ) ក.ស.ស មានប្រាក់កម្ចីជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់១២)។ ក.ស.ស ក៏មានប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ ដែលទទួលបានជាប្រាក់ដុល្លារអាមេរិក។ ដោយសារតែការឡើងចុះនៃតម្លៃប្រាក់រៀល ធៀបនឹងប្រាក់យើងជប៉ុន និងប្រាក់ដុល្លារអាមេរិក វាបណ្តាលឱ្យមានការខាត ឬចំណេញជាសារវន្តលើការប្តូររូបិយប័ណ្ណ ធៀបនឹងប្រាក់កម្ចីរបស់ ក.ស.ស។ អត្រាប្តូររូបិយប័ណ្ណដែលត្រូវបានផ្សព្វផ្សាយដោយ ធនាគារជាតិ នៃ កម្ពុជា នាដំណាច់ការិយបរិច្ឆេទរាយការណ៍ មានដូចខាងក្រោម៖

	៣០ មិថុនា ២០២០	៣១ មីនា ២០២០	៣១ ធ្នូ ២០១៩	៣០ មិថុនា ២០១៩	៣១ មីនា ២០១៩
ប្រាក់យើង/ប្រាក់រៀល	៣៨,២១៥	៣៧,៨៧០	៣៧,៦២០	៣៧,៩៤៥	៣៦,៤៩០
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល	៤.០៩៣	៤.០៧០	៤.០៧៥	៤.០៦៦	៤.០១៥

១៩. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តជាស្ថាពរនាការលើកកម្ពស់ការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃ បទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសំវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

ក្រោមបទប្បញ្ញត្តិពន្ធ ក.ស.ស ត្រូវបង់ពន្ធលើប្រាក់ចំណេញតាមអត្រា ២០%។ យោងតាមអនុក្រឹត្យលេខ ០១ អនក្រ.តត ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ អង្គភាពដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា បានទទួលការអនុគ្រោះពន្ធរយៈពេលបីឆ្នាំពីគណៈកម្មការមូលបត្រកម្ពុជា។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារបានអនុម័តការអនុគ្រោះពន្ធនេះ ត្រូវកាត់ ៥០% ពីពន្ធលើប្រាក់ចំណូល (២០%) ហើយចូលជាធរមាន ក.ស.ស ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា១០% ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ក.ស.ស ត្រូវបង់ពន្ធលើប្រាក់ចំណេញតាមអត្រា ២០%។

របាយការណ៍សវនកម្មពេញលេញដែលចេញចុងក្រោយ ដោយអគ្គនាយកដ្ឋានពន្ធដារ គឺសម្រាប់ដំណាច់ឆ្នាំ២០១៧ និង២០១៨ ហើយរាល់បំណុលពន្ធទាំងអស់ ត្រូវបានទូទាត់រួចរាល់ក្នុងខែមីនា ឆ្នាំ២០២០។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

២០. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ ក.ស.ស ចែកនឹងចំនួនភាគហ៊ុនធម្មតាមធ្យមដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៦ខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណេញរបស់ភាគហ៊ុនិក (ពាន់រៀល)	៨.៣៤០.១២៤	១.១៣៨.៦២០	៩.១៦០.៥១៩	៩.៧៨៤.៦៣៩
ចំនួនភាគហ៊ុនមធ្យម	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (រៀល)	៩៧,២៤	១៣,២៧	១០៦,៨០	១១៤,០៨

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ ក.ស.ស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាដំណាច់ការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

២១. សាច់ប្រាក់បានពីប្រតិបត្តិការ

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទខែ	
		៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
		ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		១៦.២១៨.៣៦០	១៤.៨២៨.១៤៣
និយ័តកម្ម៖			
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	១៧	១៨.៦៥០.៥៣៧	១៤.៣២៦.១៣៤
ចំណាយហិរញ្ញវត្ថុ - សុទ្ធ	១៨	១១.២១៨.៨៥០	១៩.០៣១.៨៤៣
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		៣.១៤២.០០០	២.៩៧៦.៥០០
កាតព្វកិច្ចប្រាក់បំណាច់អតីតភាពការងារ		(២៩.៨១៦)	-
ចំណាយបុគ្គលិកផ្សេងៗ ពាក់ព័ន្ធនឹងឥណទានផ្តល់ឱ្យបុគ្គលិក		៣២៧.៧២៨	៣២៧.៧២៨
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(២.៩៦៣.៣៧០)	៦៦១.១៨២
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		៩.៧៩៧.៤៦៤	(២១.៤០៧.៤៣៤)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		(១២.៥១១.៧០៤)	(៤០៧.០១៦)
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		(១.៤៥២.១០៨)	(១.៥២២.៦២៤)
កាតព្វកិច្ចប្រាក់បំណាច់អតីតភាពការងារ		២៨៨.៧៤១	-
ចំណូលពន្យារ		១៧៧.២៤៥	១០០.១៥៦
លំហូរសាច់ប្រាក់ចូលពីប្រតិបត្តិការ		៤២.៨៦៣.៩២៧	២៨.៩១៤.៦១២

កំណត់ផែស្វយ័តក្រុមហ៊ុនសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

ការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកថាជាកាតិពាក់ព័ន្ធ។

(ក) សមតុល្យភាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

	៣០ មិថុនា ២០២០ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១៩ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
MoEF – (JICA)	២២៩.២១៧.៦៣២	២២៤.៤០៧.២១៣
MoEF – (JBIC)	៣១៣.១៨៩.៩៨៦	៣១៩.២៩៧.០១១
	<u>៥៤២.៤០៧.៦១៨</u>	<u>៥៤៣.៧០៤.២២៤</u>

(ii) ទឹកប្រាក់ត្រូវទារពីក្រសួងសាធារណការ និងដឹកជញ្ជូន

	៣០ មិថុនា ២០២០ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០១៩ ពាន់រៀល (បានធ្វើសវនកម្ម)
បុរេប្រទានទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន	<u>១០.៧៥៤.៤២៤</u>	<u>១៤.២៨៧.៥៤៧</u>

(ខ) ប្រតិបត្តិការភាគីពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ មិថុនា ២០២០ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០ មិថុនា ២០១៩ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយការប្រាក់លើប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កំណត់សម្គាល់១៨ (ខ))	<u>(៦.៩២៧.៧៦៧)</u>	<u>(៥.១០១.០៧៥)</u>

២២. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទខែ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទខែ	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ក្រុមប្រឹក្សាភិបាល		
កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	៧៣៨.៩០០	៦១២.០០០
បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ		
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.០២១.៥៥៥	១.១១២.៤៨០
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (*)	១០២.៥៥០	១០២.៦០២

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយកប្រតិបត្តិ ដែលជាអ្នកសម្រេចចិត្តជាយុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ ក.ស.ស ។

(*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានដាក់ឱ្យប្រតិបត្តិក្នុងអង្គភាពទាំងមូល ក្នុងនោះបុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗក៏មានសិទ្ធិទទួលបានគម្រោងអត្ថប្រយោជន៍នេះ ដូចគ្នានឹងបុគ្គលិក ក.ស.ស ដទៃទៀតដែរ។

(ឃ) ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

ក.ស.ស បានផ្តល់ឥណទានឱ្យបុគ្គលិក រួមទាំងគណៈគ្រប់គ្រងសំខាន់ៗ និងក្រុមប្រឹក្សាភិបាលផងដែរ ដើម្បីទិញ ភាគហ៊ុនប្រភេទ “គ” របស់ខ្លួន នៅពេលបោះផ្សាយលក់មូលបត្រសាធារណៈលើកដំបូង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។ ឥណទាននេះមិនមានការប្រាក់ និងមានរយៈពេលប្តូរឆ្នាំ។ ឥណទាននេះនឹងត្រូវទូទាត់សងតាមមូលដ្ឋានប្រចាំខែ ដោយកាត់កង ពីប្រាក់បៀវត្សប្រចាំខែរបស់គណៈគ្រប់គ្រងសំខាន់ៗ។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រង សំខាន់ៗ ដែលនៅមិនទាន់ទូទាត់មានទឹកប្រាក់ចំនួន ៩៧៦ លានរៀល (៣១ ធ្នូ ២០១៩ ៖ ១.៤៦៣ លានរៀល)។

២៣. កិច្ចសន្យា

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក.ស.ស មានកិច្ចសន្យាទាក់ទងនឹងការបញ្ជាទិញទ្រព្យសម្បត្តិ និងបរិក្ខារចំនួន ៨៨៦.១៦៥ លានរៀល (៣១ ធ្នូ ២០១៩ ៖ ៨៨០.១៣២ លានរៀល) ។





ផ្នែកទី ៤

ការពិភាក្សា និងការវិភាគ របស់គណៈក្រុមប្រឹក្សា



ក-ទិន្នន័យទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅតែមួយគត់ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងធ្វើអាជីវកម្មលើផ្ទៃដីទំហំប្រមាណ ១២៥ ហិកតា ដែលមានទីតាំងនៅក្នុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចម្រុះ។ កំណត់ក្នុង **អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៩៨ កសស** មានតួនាទីជាប្រតិបត្តិការរំដេ ដូចមានលម្អិតនូវអាជីវកម្ម និងសេវាកម្មក្នុងផ្នែកទី១ ចំណុច-២ ខាងលើនៃរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២០ នេះ ។

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ បរិមាណកុងតឺន័ររបស់ **កសស** មានការថយចុះចំនួន ១.៣៨១ TEUs ស្មើនឹង ០,៩១% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ ។ ចំណែកបរិមាណទំនិញឆ្លងកាត់គិតជាតោនមានកំណើន ៤,១៤% ស្មើនឹង ៦៨.៨៦៥ តោន ដែលក្នុងនោះទំនិញជាកុងតឺន័រគិតជាតោនមានកំណើន ៣,៣២% ស្មើនឹង ៣២.៧៦៧ តោន ហើយទំនិញជាប្រេងមានកំណើន ៨៦.៨៩៩ តោន ស្មើនឹង ១៧,២២% ប៉ុន្តែទំនិញរាយឆ្លងកាត់មានការថយចុះចំនួន ៥០.៨០១ តោន ស្មើនឹង ២៩,៨៣% ។ ចំពោះនាវាឆ្លងកាត់ **កសស** មានការកើនឡើងចំនួន ០២នាវា ប្រមាណជា ០,៤៧% ហើយចំណុះផ្ទុកនាវាកើនឡើង ២,៩៦% ស្មើនឹង ១១៩.៣៣៩ តោន សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ ។

ការពិភាក្សា និងការវិភាគរបស់ថ្នាក់ដឹកនាំលើស្ថានភាពហិរញ្ញវត្ថុរបស់ **កសស** និងលទ្ធផលប្រតិបត្តិការខាងក្រោមនេះ ធ្វើឡើងផ្អែកលើរបាយការណ៍ព័ត៌មានហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចរាចរដោយសវនករឯករាជ្យសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ និងត្រីមាសទី២ ឆ្នាំ២០១៩ ដូចបង្ហាញក្នុងផ្នែកទី៣ នៃរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២០ នេះ ។

កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖

- **ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services)៖** គឺជាចំណូលដែលបានមកពីសេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំចតផែ ប្រឡាយ ថ្លៃឈ្នួលកណ្ត្រធារកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួលប្រមូលសំរាម ។
- **ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលានកុងតឺន័រ (Stevedoring Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬកុងតឺន័រចូល ឬចេញពីនាវានៅលើស្ពានផែ ។
- **ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (LOLO Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬកុងតឺន័រ ចូល ឬចេញនៅលើទីលាន ។
- **ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬកុងតឺន័រ (Storage Fees)៖** គឺជាចំណូលដែលបានមកពីការស្តុកទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន ។
- **ចំណូលដឹកជញ្ជូន (Transportation Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូនទំនិញ ឬកុងតឺន័រក្នុងបរិវេណផែ ។
- **ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone)៖** គឺជាចំណូលដែលទទួលបានពីការជួលដីធ្វើរោងចក្រ អគារ ពីតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាបរិយប័ណ្ណជាតិរបស់ខ្លួន ចំណែកប្រតិបត្តិការដែលជាបរិយប័ណ្ណអន្តរជាតិ ផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀលដោយប្រើអត្រាប្តូរផ្លូវការជាមធ្យមប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា តាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។

ក-ការវិភាគចំណូល

ក.១. ការវិភាគចំណូល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូល (ពាន់រៀល)	៧៥.៦២៥.៦១៧	៨១.៧០០.២០១	-៦.០៧៤.៥៨៤	-៧,៤៤%

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ចំណូលរបស់ **កសស** មានការថយចុះចំនួន ៦.០៧៤.៥៨៤.០០០ រៀល ស្មើនឹង ៧,៤៤% ដោយថយចុះពី ៨១.៧០០.២០១.០០០ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ ដល់ ៧៥.៦២៥.៦១៧.០០០ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០។ ការថយចុះនៃចំណូលនេះបានមកពីការថយនៃចំណូលសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលាន (Stevedoring Charges) ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (LOLO Charges) និងចំណូលស្តុកឃ្លាំង និងទីលានជាដើម។

ក.២. ការវិភាគចំណូលតាមផ្នែក
តារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកទៅនឹងប្រាក់ចំណូលសរុបសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ និងត្រីមាសទី២ ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រីមាសទី២ ឆ្នាំ២០២០		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រីមាសទី២ ឆ្នាំ២០១៩	
	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹងចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៣៤.៤៥០.៤៩៧	៤៥,៥៥%	៣៦.៣៤៦.៦៥១	៤៤,៤៩%
ចំណូលលើកដាក់លើទីលាន (LOLO)	១៩.៤៩៤.៥៤៣	២៥,៧៨%	២២.៨៥១.១៤៨	២៧,៩៧%
ចំណូលពីសេវាកម្មនាវាចរ	១៨.២៩៣.៧៩១	២៤,១៩%	១៥.៩៥០.៩៧១	១៩,៥២%
ចំណូលស្តុក ឃ្លាំង និងទីលាន	២.៥០៦.០៩៤	៣,៣១%	៥.៥៧១.៧២៦	៦,៨២%
ចំណូលដឹកជញ្ជូន	៤.០៩០	០,០១%	៣៦.៤៥៧	០,០៤%
ចំណូលនាវាទេសចរណ៍	០	០,០០%	៩៦.៨៨៧	០,១២%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៥៦៨.១៨៤	០,៧៥%	៥៣៧.០១៦	០,៦៦%
ចំណូលជួលទីតាំង	២២៧.៦៧៦	០,៣០%	២២៦.២០៥	០,២៨%
ចំណូលផ្សេងៗទៀត	៨០.៧៤៣	០,១១%	៨៣.១៤១	០,១០%
ចំណូលសរុប	៧៥.៦២៥.៦១៧	១០០,០០%	៨១.៧០០.២០១	១០០,០០%

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ក៏ដូចជាត្រីមាសទី២ ឆ្នាំ២០១៩ មានចំណូលសំខាន់ ៤ ប្រភេទដែលមានចំនួនប្រមាណ ៩៨% នៃចំណូលអាជីវកម្ម និងសេវាកម្ម សរុបរបស់ កសស។ ចំណូលទាំងនោះរួមមាន៖ ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring) ចំណូលលើកដាក់លើទីលាន (LOLO) ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) និងចំណូលស្តុកឃ្លាំង និងទីលាន ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៣៤.៤៥០.៤៩៧	៣៦.៣៤៦.៦៥១	(១.៨៩៦.១៥៥)	-៥,២២%
ចំណូលលើកដាក់លើទីលាន (LOLO)	១៩.៤៩៤.៥៤៣	២២.៨៥១.១៤៨	(៣.៣៥៦.៦០៥)	-១៤,៦៩%
ចំណូលពីសេវាកម្មនាវាចរ	១៨.២៩៣.៧៩១	១៥.៩៥០.៩៧១	២.៣៤២.៨២០	១៤,៦៩%
ចំណូលស្តុក ឃ្លាំង និងទីលាន	២.៥០៦.០៩៤	៥.៥៧១.៧២៦	(៣.០៦៥.៦៣២)	-៥៥,០២%

ចំណូលពីការលើកដាក់ពីនាវាទៅទីលានកុងតឺន័រ (Steverdoring) មានការថយចុះ ១.៨៩៦.១៥៤.០០០ រៀល ស្មើនឹង ៥,២២% សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ធៀបនឹងត្រីមាសទី២ ឆ្នាំ ២០១៩ និងចំណូលពីការលើកដាក់នៅលើទីលាន (LOLO) មានការថយចុះប្រមាណ ១៤,៦៩% ស្មើនឹង ៣.៣៥៦.៦០៥.០០០ រៀល បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ការថយចុះលើចំណូលលើកដាក់ពីនាវា ទៅទីលាន និងចំណូលលើកដាក់លើទីលានគឺបណ្តាលមកពីការថយចុះនៃទំនិញកុងតឺន័រឆ្លងកាត់ **កសស** មានចំនួន ១.៣៨១ TEUs ស្មើនឹង ០,៩១% ជាពិសេសលើកុងតឺន័រនាំចូលមានទំនិញ មានការថយចុះរហូត ដល់ ១១,៤៣% ស្មើនឹង ៩.១២៨ TEUs សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ នេះ ។

ចំពោះចំណូលសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺអាស្រ័យលើចំនួន និង ចំណុះផ្ទុកនាវាដែលឆ្លងកាត់ **កសស** ហើយសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ នេះ នាវាសរុបដែលឆ្លងកាត់ **កសស** មានការកើនឡើង ២នាវា ស្មើនឹង ០,៤៧% ហើយចំណុះផ្ទុកនាវាសរុបមានកំណើន ២,៩៦% ស្មើនឹង ១១៩.៣៣៩ តោន ដែលធ្វើឱ្យចំណូលពីសេវាកម្មនាវាចរមានការកើនឡើងពី ១៥.៩៥០.៩៧១.០០០ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ ដល់ ១៨.២៩៣.៧៩១.០០០ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ពោលគឺ កើនឡើងប្រមាណ ១៤,៦៩% ស្មើនឹង ២.៣៤២.៨២០.០០០ រៀល។ ដោយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ នាវាដឹកកុងតឺន័រមានការកើនឡើង ៦,៥៩% ស្មើនឹង ១១នាវា ហើយចំណុះផ្ទុកនាវាដឹកកុងតឺន័រកើន ១៩,៩៦% ស្មើនឹង ៤៥៤.៤៥៩ តោន។ រីឯចំនួននាវាដឹកទំនិញទូទៅមានកំណើន ១៩,២៣% ស្មើនឹង ១៥ នាវា ប៉ុន្តែចំណុះផ្ទុកនាវាដឹកទំនិញទូទៅមានការថយចុះវិញ ៥,៩៦% ស្មើនឹង ៤៥.៧៧៤ តោន បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៩ ។

ចំណូលពីសេវាកម្មស្តុកឃ្លាំង និងទីលានមានការថយចុះចំនួន ៣.០៦៥.៦៣២.០០០ រៀល ស្មើនឹង ៥៥,០២% បើប្រៀបធៀបចំណូលត្រីមាសទី២ ឆ្នាំ២០២០ មាន ២.៥០៦.០៩៤.០០០ រៀល នឹងត្រីមាសទី២ ឆ្នាំ២០១៩ មានចំណូល ៥.៥៧១.៧២៦.០០០ រៀល ។

ខ-ការវិភាគគំណាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួន ក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមយថា ប្រភេទ ដូចនេះពុំមានការបង្ហាញឱ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឱ្យ យើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបានដោយទទួលបានពីចំណូលសរុប ដកនឹងចំណាយ ប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកមកពិភាក្សា និងវិភាគនៅផ្នែកខាងក្រោមគឺ ចំណុច គ-ការវិភាគចំណេញ មុនបង់ពន្ធ ។

គ- ការវិភាគចំណេញមុនបង់ពន្ធ

ចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិ និងចំណូល ឬចំណាយការប្រាក់សុទ្ធ។ ក្នុងការវិភាគនៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយសម្ភារៈផ្គត់ផ្គង់ ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យ សកម្មរូបិ) ចំណាយជួសជុល និងថែទាំ ចំណាយផ្សេងៗ និងចំណេញ (ឬខាត) ផ្សេងៗ សុទ្ធ ដូចខាងក្រោម៖

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលសរុប	៧៥.៦២៥.៦១៧	៨១.៧០០.២០១	(៦.០៧៤.៥៨៤)	-៧,៤៤%
ចំណាយសម្ភារៈផ្គត់ផ្គង់	(១៨.៦១២.៥២៨)	(២០.៩១៨.២៣៧)	(២.៣០៥.៧០៩)	-១១,០២%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធ	(២១.៩០៧.១០៧)	(២១.៣៩៨.០១០)	៥០៩.០៩៧	២,៣៨%
ចំណាយរំលស់(ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី)	(៩.៣៩៥.៩៣៣)	(៧.២១៨.៩៩២)	២.១៧៦.៩៤១	៣០,១៦%
ចំណាយជួសជុល និងថែទាំ	(២.៣៦៥.៤០៧)	(២.១៧០.៧៥៧)	១៩៤.៦៥០	៨,៩៧%
ចំណាយផ្សេងៗ	(៥.២៣១.៧៤៥)	(៧.៨៧២.៤១៤)	(២.៦៤០.៦៦៩)	-៣៣,៥៤%
ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ	២១៨.៧១២	២៤៦.៤៨៦	(២៧.៧៧៤)	-១១,២៧%
(ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធ	(៦.៦១៣.៥៨៥)	(១៨.៥១២.២៦៧)	(១១.៨៩៨.៦៨២)	-៦៤,២៧%
ចំណេញមុនបង់ពន្ធ	១១.៧១៨.០២៤	៣.៨៥៦.០១០	៧.៨៦២.០១៤	២០៣,៨៩%

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ កសស មានចំណាយសម្ភារៈផ្គត់ផ្គង់សរុប ១៨.៦១២.៥២៨.០០០ រៀល ដែលមានការថយចុះ ចំនួន ២,៣០៥,៧០៩.០០០ រៀល ស្មើនឹង ១១,០២% បើធៀបនឹងត្រីមាសទី២ ឆ្នាំ ២០១៩ ដែលមានចំណាយ ២០.៩១៨.២៣៧.០០០ រៀល ។ កត្តាចម្បងដែលបណ្តាលឱ្យមានការថយចុះនេះ គឺដោយសារចំណាយសម្ភារៈប្រេងឥន្ធនៈថយចុះ ៤០,១១% ស្មើនឹង ៤.៥២២.៣១៣.០០០ រៀល ដោយតម្លៃ ជាមធ្យមរបស់ប្រេងឥន្ធនៈមានការថយចុះពី ០.៦៩ ដុល្លារ សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ មក ០.៤៣ ដុល្លារ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០។ ចំណែកចំណាយលើគ្រឿងបន្លាស់មានការកើនឡើង ១២,៥៦% ស្មើនឹង ៨០៨.៧៩៩.០០០ រៀល និងចំណាយសម្ភារៈផ្គត់ផ្គង់ការិយាល័យមានការកើនឡើង ២២០,០៩% ស្មើនឹង ៧២៦.១៧១.០០០ រៀល បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរ៍របស់ កសស គឺយោងទៅលើទិន្នផល (ចំណូលពីការលើកដាក់) ពោលគឺនៅពេលចំណូលពីការលើកដាក់កើនឡើង ចំណាយបៀវត្សរ៍នឹងកើនឡើង ផ្ទុយទៅវិញបើចំណូលពីការ លើកដាក់មានការថយចុះ ចំណាយលើប្រាក់បៀវត្សរ៍នឹងត្រូវថយចុះដូចគ្នា ហើយយើងសង្កេតឃើញថាចំណូល លើកដាក់ពីនាវាទៅទីលាន (Stevedoring) មានការថយចុះប្រមាណ ៥,២២% និងចំណូលលើកដាក់លើទី លាន (LOLO) មានការថយចុះប្រមាណ ១៤,៦៩% សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០នេះ។ ប៉ុន្តែចំណាយប្រាក់ បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ មានការកើនឡើងបន្តិចប្រមាណ ២,៣៨% ស្មើនឹង ៥០៩.០៩៧.០០០ រៀល បើប្រៀបធៀបចំណាយសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ដែលមានចំនួន ២១.៩០៧.១០៧.០០០ រៀល និងត្រីមាសទី២ ឆ្នាំ២០១៩ ដែលមានចំណាយ ២១.៣៩៨.០១០.០០០ រៀល។ កត្តាសំខាន់ដែលធ្វើអោយមានកំណើននេះ គឺបណ្តាលមកពីប្រាក់រង្វាន់មានការកើនឡើង ៨៨,៥៤% ស្មើនឹង ១.១៧១.៣១១.០០០ រៀល និងការចំណាយលើអត្ថប្រយោជន៍សោធននិវត្តន៍មានចំនួន ១.៨៤៨.៤៣០.០០០ រៀល ក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ ។

ចំណាយរំលស់រួមមាន រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបីនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២០ មានចំនួន ៩.៣៩៥.៩៣៣.០០០ រៀល មានកំណើន ២,១៧៦,៩៤១.០០០ រៀល ស្មើនឹង ៣០,១៦% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ ដែលមានចំនួន ៧.២១៨.៩៩២.០០០ រៀល។ កត្តាដែលធ្វើឱ្យមានការកើន ឡើងនេះគឺដោយសារចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារមានកំណើន ២.១៦៣.២៤៥.០០០ រៀល ស្មើនឹង ៤០,០១% និងកំណើនលើចំណាយរំលស់ទ្រព្យសម្បត្តិវិនិយោគ ០,៨៩% ស្មើនឹង ១៣.៦៩៧.០០០ រៀល ។

ចំណែកចំណាយជួសជុល និងថែទាំការកើនឡើង ១៩៤,៦៥០.០០០ រៀល ស្មើនឹង ៨,៩៧% ដោយមាន ចំណាយសរុបស្មើនឹង ២.៣៦៥.៤០៧.០០០ រៀល សម្រាប់ ត្រីមាសទី២ ឆ្នាំ២០២០ និង ២.១៧០.៧៥៧.០០០ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ ។

ចំពោះចំណាយផ្សេងៗសរុប ក៏មានការថយចុះប្រមាណ ៣៣,៥៤% ស្មើនឹង ២,៦៤០,៦៦៩.០០០ រៀល គឺថយពី ៧.៨៧២.៤១៤.០០០ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ មក ៥.២៣១.៧៤៥.០០០ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ពោលគឺបណ្តាលមកពីឥណទានការខាតរំពឹងទុក (Expected Credit Losses) មានការថយចុះ ប្រមាណ ១៥៤,១៨% ស្មើនឹង ៨៧៤.៧០៤.០០០ រៀល និងការថយចុះលើ ចំណាយរដ្ឋបាល ដែលមានចំនួន ៩៦៧.៥៥៤.០០០ រៀល ស្មើនឹង ៦៥,០២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ (Realized Foreign Exchange Gain-Loss) គឺសំដៅលើការចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទសម្រេច ដែលសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០នេះ មានការចំណេញ ចំនួន ២១៨.៧១២.០០០ រៀល បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ មានចំណេញចំនួន ២៤៦.៤៨៦.០០០ រៀល ធ្វើឱ្យចំណេញមានការថយចុះប្រមាណ ១១,២៧% ស្មើនឹង ២៧.៧៧៤.០០០ រៀល ។

ចំណែក (ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធ(Unrealized Foreign Exchange Gain-Loss) គឺសំដៅ លើការចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទមិនទាន់សម្រេច ដោយត្រីមាសទី២ ឆ្នាំ២០២០ មាន (ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធចំនួន ៦.៦១៣.៥៨៥.០០០ រៀល ដែលមានការថយប្រមាណ ៦៤,២៧% ស្មើនឹង ១១,៨៩៨,៦៨២.០០០ រៀល បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩ ដែលមានចំនួន ១៨.៥១២.២៦៧.០០០ រៀល។ កត្តាសំខាន់ដែលបណ្តាលឱ្យមានបំរែបំរួលលើ (ចំណាយ)/ចំណូលហិរញ្ញវត្ថុ- សុទ្ធគឺដោយសារការថយចុះនៃការខាតពីការប្តូររូបិយប័ណ្ណមិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េន) ដោយ ក្នុង ត្រីមាសទី២ ឆ្នាំ២០១៩ មានចំនួន ១៦.៦៩៦.៨៥៨.០០០ រៀល បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០ មាន ចំណាយត្រឹម ៣.៧១៤.៦៥០.០០០រៀល។

ជាសរុប ចំណេញមុនបង់ពន្ធសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ របស់ **កសស** មានចំនួន ១១.៧១៨.០២៤.០០០ រៀល កើនឡើងចំនួន ៧,៨៦២,០១៤.០០០ រៀល ប្រមាណជា ២០៣,៨៩% បើធៀប នឹងត្រីមាសទី២ ឆ្នាំ២០១៩ ដែលមានចំណេញមុនបង់ពន្ធចំនួន ៣.៨៥៦.០១០.០០០ រៀល ។

យ- ការវិភាគចំណេញក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ **កសស** មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០% ។ ចាប់ពីឆ្នាំ២០២០នេះតទៅ **កសស** នឹងបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ក្នុងអត្រា ២០% វិញ ក្រោយពីទទួល បានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួនបីឆ្នាំកន្លងមក (ឆ្នាំ២០១៧ ដល់ ២០១៩) ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី២ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណេញមុនបង់ពន្ធ (ក)	១១.៧១៨.០២៤	៣.៨៥៦.០១០	៧.៨៦២.០១៤	២០៣,៨៩%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៣.៣៧៧.៩០០)	(២.៧១៧.៣៩០)	(៦៦០.៥១០)	២៤,៣១%
ចំណេញក្នុងការិយបរិច្ឆេទ	៨.៣៤០.១២៤	១.១៣៨.៦២០	៧.២០១.៥០៤	៦៣២,៤៨%
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធន និវត្តន៍ឡើងវិញ				
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក	៨.៣៤០.១២៤	១.១៣៨.៦២០	៧.២០១.៥០៤	៦៣២,៤៨%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	២៨,៨៣%	៧០,៤៧%		

កសស មានចំណេញក្នុងការិយបរិច្ឆេទចំនួន ៨.៣៤០.១២៤.០០០ រៀល សម្រាប់ត្រីមាសទី២ ឆ្នាំ ២០២០ ដែលមានកំណើនចំនួន ៧.២០១.៥០៤.០០០ រៀល ស្មើនឹង ៦៣២,៤៨% ធៀបនឹងត្រីមាសទី២ ឆ្នាំ ២០១៩ ដែលមានចំណេញក្នុងការិយបរិច្ឆេទចំនួន ១.១៣៨.៦២០.០០០ រៀល។ កត្តាដែលធ្វើឱ្យចំណេញក្នុង ការិយបរិច្ឆេទមានការកើនឡើង គឺដោយសារការខាតពីការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េ ន) មានការថយចុះ ក្នុងត្រីមាសទី២ ឆ្នាំ២០២០ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញមានការថយចុះពី ៧០,៤៧% សម្រាប់ត្រីមាស ទី២ ឆ្នាំ២០១៩ ដល់ ២៨,៨៣% សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ដោយសារមានការកើនឡើងនៃចំណេញមុន បង់ពន្ធសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ នេះ ។

ង-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ **កសស** ដូចជា៖

- កត្តានានាដែលធ្វើឱ្យមានកំរិតលើការធ្វើពាណិជ្ជកម្មអន្តរជាតិ

ដោយសារប្រភពចំណូលចម្បងរបស់ **កសស** បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ដែលជាការធ្វើ ពាណិជ្ជកម្មអន្តរជាតិ ដូចនេះកត្តានានាដែលមានផលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ និងមានឥទ្ធិពលលើ អាជីវកម្មរបស់ **កសស** ដែលកត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ក្នុងតំបន់ និងសាកល លោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ចសហប្រតិបត្តិការនាវាចរតាមសមុទ្រ។ យោងតាមមូលនិធិរូបិយ ប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ចពិភពលោកនឹងថយចុះក្នុងអត្រាប្រមាណ -៤,៩% សម្រាប់ឆ្នាំ២០២០ ដោយ ទទួលរងប៉ះពាល់ពីជំងឺរាតត្បាតសកល Covid-19 ចំណែកសេដ្ឋកិច្ចកម្ពុជានឹងថយចុះក្នុងប្រមាណ -៥,៥% យោងតាម ASIAN DEVELOPMENT BANK(ADB) នេះបង្ហាញថាផលប៉ះពាល់របស់ជំងឺ Covid-19 នេះ នឹងមានផលអវិជ្ជមានចំពោះអាជីវកម្មកំពង់ផែ។

- សមត្ថភាព និងប្រសិទ្ធភាពបំពេញការងាររបស់ កសស

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ **កសស** មានសមត្ថភាពលើកដាក់កុងតឺន័ររហូតដល់ ៦៥០.០០០ TEUs បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់រថចល័តលើគែមផែចំនួន ០២ គ្រឿង បន្ថែមទៀតកាលពីឆ្នាំ២០១៧។ កត្តានេះធ្វើឱ្យសមត្ថភាព និងប្រសិទ្ធភាពការងារមានការកើនឡើងក្នុងការបំពេញសេវាកម្មរបស់ខ្លួន ស្របទៅ នឹងកំណើនទំនិញឆ្លងកាត់របស់ **កសស** ។

- ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ នេះ បណ្តាញដឹកជញ្ជូនក្នុងស្រុក ពិសេសផ្លូវជាតិលេខ៤ ដែលតភ្ជាប់ពី **កសស** ទៅរាជធានីភ្នំពេញ ពុំមានបង្កជាឧបសគ្គដល់ការដឹកជញ្ជូនទំនិញឡើយ។ រីឯការដឹកជញ្ជូនតាមផ្លូវ ដែកបច្ចុប្បន្នក្រុមហ៊ុន Royal Railway ឆ្លងកាត់ **កសស** មានចំនួន ៧ដើង ក្នុងមួយសប្តាហ៍ក្នុងការនាំទំនិញ ចេញចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះក៏ប្រព្រឹត្តទៅដោយរលូនតាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខាន ដំណើរនោះទេ ។

- កិច្ចសហប្រតិបត្តិការរវាងផែក្នុងតំបន់

កិច្ចសហប្រតិបត្តិការរវាងផែក្នុងតំបន់ ពិសេសគឺការតភ្ជាប់ជាមួយកំពង់ផែមេក្នុងតំបន់មានសារៈសំខាន់ ក្នុងការសំរួលចរាចរណ៍ទំនិញរវាង **កសស** និងទីផ្សារអន្តរជាតិសំខាន់ៗ ដោយមានឥទ្ធិពលលើចំណាយ និង

រយៈពេលដឹកជញ្ជូន ដែលជាលទ្ធផលធ្វើឱ្យមានផលប៉ះពាល់លើភាពប្រកួតប្រជែងរបស់ឧស្សាហកម្មនានា។ ក្នុងករណីនេះ **កសស** បានខិតខំរក្សាទំនាក់ទំនងជាមួយបណ្តាកំពង់ផែសំខាន់ៗ ក្នុងតំបន់ដើម្បីធានាឱ្យប្រតិបត្តិការមានភាពល្អនូវ។

- រំលស់

ដោយអាជីវកម្មរបស់ **កសស** មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយលើរំលស់លើហេដ្ឋារចនាសម្ព័ន្ធដែដូចជា ចំណតនាវ៉ា គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ **កសស**។ ដូចនេះ **កសស** ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយរំលស់ឱ្យបានសមស្រប និងធ្វើការកែតម្រូវតាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ។ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោលនយោបាយរំលស់នេះពីសវនករឯករាជ្យឡើយ។

ខ-កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១-ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ **កសស** មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកលលោក។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិមានបម្រែបម្រួល នឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើអាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែកើនឡើងស្របនឹងនេះផលចំណូលរបស់ **កសស** ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផលអវិជ្ជមានទៅលើផលចំណូល **កសស** ផងដែរ។ យោងតាម ASIAN DEVELOPMENT BANK(ADB) សេដ្ឋកិច្ចកម្ពុជាមានការថយចុះដែលមានអត្រាប្រមាណ -៥,៥% ចំណែកសេដ្ឋកិច្ចពិភពលោកថយចុះក្នុងអត្រាប្រមាណ -៤,៩% (IMF) សម្រាប់ឆ្នាំ២០២០នេះ ហេតុដូច្នេះនឹងមានផលប៉ះពាល់ទៅដល់តម្រូវការ និងការផ្គត់ផ្គង់នៅលើទីផ្សារ ទន្ទឹមនឹងនេះក៏មានផលប៉ះពាល់ដល់អាជីវកម្មរបស់ **កសស** ផងដែរ។ ។

២-ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ប្រតិបត្តិការគ្រឿងចក្រ។ **កសស** នៅតែរក្សាតម្លៃសេវារបស់ខ្លួនដែល បើទោះជាតម្លៃប្រេងឥន្ធនៈមានការកើនឡើង ឬថយចុះ ក៏ដោយ ។ ហេតុដូច្នេះ **កសស** បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣-ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ **កសស** មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ **កសស** ត្រូវបង់ពន្ធអាករទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំចាប់ពីឆ្នាំ២០២០ នេះតទៅ **កសស** ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើកទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ **កសស** បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ កសស មានចំណូលលើកដាក់ និងចំណូលពីសេវាកម្មផ្ទៃក្នុងដែលរួមចំណែកប្រមាណ ៩៥% នៃចំណូលសរុបសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ហើយកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃនាវា និងទំនិញឆ្លងកាត់កំពង់ផែ ជាពិសេសទំនិញកុងតឺន័រដែលជាប្រភពចំណូលដ៏សំខាន់របស់ កសស។ ការលូតលាស់ក្នុងវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់ កសស ផងដែរ ។

ឃ-ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យ កសស សងប្រាក់ដើម និងការប្រាក់ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ កសស គឺជាប្រាក់រៀល។ ដូចនេះ បំរែបំរួលអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបនឹងប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបនឹងប្រាក់យ៉េនជប៉ុន នឹងមានផលប៉ះពាល់ដល់កម្រិតប្រាក់ចំណេញរបស់ កសស ។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន កសស មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ កសស បានទទួលប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាកម្ចីបន្តពី JICA និង JBIC ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧%។ ហេតុដូច្នេះ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០នេះ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់នេះទេ ។

៣-ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្រែប្រួលតម្លៃប្រេងឥន្ធនៈនឹងមានផលប៉ះពាល់ដល់ផលចំណេញរបស់ កសស ដោយប្រតិបត្តិការកំពង់ផែពឹងផ្អែកយ៉ាងខ្លាំងទៅលើគ្រឿងចក្រដែលប្រើប្រាស់ប្រេងឥន្ធនៈ។ ហេតុដូច្នេះ កសស បានពង្រឹងប្រសិទ្ធភាពលើកដាក់ និងការគ្រប់គ្រងទីលានកុងតឺន័រ ដើម្បីកាត់បន្ថយការរឹបការបំលាស់ទីកុងតឺន័រដែលមិនចាំបាច់ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់សេវាកម្មរបស់ខ្លួន ។

ង-ផលប៉ះពាល់នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ **កសស** ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ និងផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ **កសស** ។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលមានគំរោងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឡូជីស្ទិក និងផលិតកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដែពង្រីកផ្លូវជាតិលេខ៤ និងតម្រាងសាងសង់ **ផ្លូវលឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ** និងហេដ្ឋារចនាសម្ព័ន្ធគ្រលាសយន្តហោះអន្តរជាតិខេត្តព្រះសីហនុផងដែរ ។



- វិស័យឧស្សាហកម្ម ថាមពល ការរុករកប្រេងក្នុងដែនសមុទ្រកម្ពុជាកំពុងមានការអភិវឌ្ឍន៍ ហើយ **កសស** បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រវិស័យទាំងនោះ
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក
- គោលនយោបាយនាំចេញអង្ករចេញទៅទីផ្សារក្រៅប្រទេស កំពុងផ្តល់ផលវិជ្ជមានដល់ **កសស**
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការ ទីផ្សារប្តូរប្រាក់សេរីតែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះបានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនចូលទីផ្សារមូលបត្រកាន់តែច្រើនដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។



ផ្នែកទី ៥
ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់
ការពារវិនិយោគិន



សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ នេះ កសស មានព័ត៌មានចាំបាច់សម្រាប់ការពារវិនិយោគិនដូចខាងក្រោម ៖

ក្រុមប្រឹក្សាភិបាលបានធ្វើការជួបប្រជុំចំនួន ០១ លើក ៖

សម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៨ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើចំណុចដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាលបានឯកភាពលើលទ្ធផលដែលបានសម្រេចបាន និងស្នើអោយបន្តអនុវត្តទៅតាមស្មារតីសម័យប្រជុំក្រុមប្រឹក្សាភិបាលកន្លងមក និងបានស្នើអោយ **កសស** ដាក់ចេញនូវវិធានការលើបញ្ហាបំណុលដែលក្រុមហ៊ុន Royal Railway (Cambodia) នៅជំពាក់ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារអាជីវកម្ម **កសស** ត្រីមាសទី១ ឆ្នាំ២០២០ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី១ ឆ្នាំ២០២០ ដែលបានត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មឯករាជ្យ PWC (Financial performance review) ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើ កាលបរិច្ឆេទ ទីកន្លែង និងរបៀបវារៈ សម្រាប់មហាសន្និបាតភាគហ៊ុនិក លើកទី៣ ឆ្នាំ២០២០ ដូចខាងក្រោម ៖
 - កាលបរិច្ឆេទ មហាសន្និបាតភាគហ៊ុនិក លើកទី៣ ឆ្នាំ២០២០: ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
 - កាលបរិច្ឆេទ កំណត់ទុក : ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០
 - ទីកន្លែងប្រារព្ធមហាសន្និបាត (Venue) : សណ្ឋាគារ សុខា ប៊ិច រីសត, ខេត្តព្រះសីហនុ
 - របៀបវារៈមហាសន្និបាត ៖
 ១. របាយការណ៍លទ្ធផលការងារអាជីវកម្ម-សេវាកម្ម ឆ្នាំ២០១៩ និងទិសដៅការងារអាជីវកម្ម-សេវាកម្ម ឆ្នាំ២០២០
 ២. សំណើសុំពិនិត្យ និងអនុម័តលើការបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ឆ្នាំ២០១៩
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងឯកភាពនិងអនុម័តអោយ **កសស** ស្នើសុំការអនុម័តការបែងចែកភាគលាភ (Dividend) ការកំណត់កាលបរិច្ឆេទកំណត់ទុកដែលត្រូវបែងចែកភាគលាភ (Record Date) និងកាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ (Payment Date) ជូនភាគហ៊ុនិកសម្រាប់ការិយបរិច្ឆេទ ២០១៩ នៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៣ ឆ្នាំ២០២០ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយគាំទ្រលើគម្រោងសាងសង់ចំណតផ្ទៃក្នុងតំបន់ទឹកជ្រៅ ជំហានទី២ ប្រវែង ៤១០ ម៉ែត្រ ជម្រៅទឹក ១៦.០០ ម៉ែត្រ និងជំហានទី៣ ប្រវែង ៤៤០ ម៉ែត្រ ជម្រៅទឹក ១៧.៥០ ម៉ែត្រ រួមគ្នា នៃទស្សនទាន នៃការអភិវឌ្ឍន៍ កសស រយៈពេល ១០ឆ្នាំ (២០២០-២០៣០)។ ជាមួយគ្នាផងដែរអង្គប្រជុំបាន ស្នើសុំអោយ ឯកឧត្តម ជាន់ ផល្លា សមាជិកក្រុមប្រឹក្សាភិបាល ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពន្លឿន នីតិវិធីស្នើសុំប្រាក់កម្ចីសម្បទានពីដៃគូអភិវឌ្ឍន៍ JICA ពីរដ្ឋាភិបាលជប៉ុន ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើសេចក្តីផ្សេងៗរួមមាន៖

- ការលប់បំណុលរបស់ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) ដែលនៅជំពាក់ **កសស** ចេញពីបញ្ជីការគណនេយ្យរបស់ **កសស** ។
- ការកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៩ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០ ។

ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

បានអាន និងឯកភាព



ហត្ថលេខា
លូ គីមយន់
ប្រធានអគ្គនាយក



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

Sihanoukville Autonomous Port



អាសយដ្ឋាន

កិច្ចវិថីសមុទ្រអន្តរជាតិសេនាបតីតេជោ ហ៊ុន សែន
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

☎ 034 933 416 ✉ pasinfo@pas.gov.kh
☎ 034 933 511 🌐 pas.gov.kh
☎ 034 933 693 📧 sihanoukville.autonomousport